



មិត្តសំឡាញ់
mith samlanh

របាយការណ៍ប្រចាំឆ្នាំ២០១៤

បក្ស-ធ្នូ ឆ្នាំ២០១៤

រៀបចំដោយ: លោកស្រី ប៊ុន រតនា

ត្រួតពិនិត្យដោយ: លោក ផេង សៅនេង និងលោកស្រី ប័ប សូម៉ាយ៉ា

កុម្មៈ ២០១៥

MITH SAMLANH WOULD LIKE TO THANK ITS SPONSORS:

ACTED-PSF, Aide et Action, AusAID/CDF, AusAID/HAARP, DAK Foundation, Dayer & Ahlstrom, Child Wise Cambodia, Deutsche Bank, Dan Church Aid/ChristianAid, European Union, EZECOM, Evert en Gisela Stichting, Inditex/Friends-Deutschland, Friends-International, Global Fund, Give2Asia, Junclair, La Chaine de L'Espoir, Planet Wheeler, Phnom Penh Capital Hall, Riverview Children Foundation, Secours Catholique/Reseau mondial Caritas, SNV Netherland Development Organization, Sipar/AFD, The Mercury Phoenix Trust, The Work Together Foundation (Smile Together Partnership), UNICEF, USAID, World Childhood Foundation and World Education.

អំពីអង្គការមិត្តសំឡាញ់

ប្រវត្តិ

អង្គការមិត្តសំឡាញ់ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនាំមុខគេបង្កើតឡើងនៅខែសីហាឆ្នាំ ១៩៩៤ ក្នុងកម្មវិធីការងារកុមារ/យុវវ័យបាត់បង់ឱកាស គ្រួសារ និងសហគមន៍របស់ពួកគេ។ អង្គការមិត្តសំឡាញ់ត្រូវបានចុះបញ្ជីជាអង្គការក្នុងស្រុកនៅក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០០២។

ជារៀងរាល់ឆ្នាំ អង្គការមិត្តសំឡាញ់បានផ្តល់នូវកម្មវិធីផ្សេងៗ រួមមាន: ការបណ្តុះបណ្តាលវិជ្ជាជីវៈការអប់រំ ផ្តល់លើការប្រឹក្សា អាហារ កន្លែងស្នាក់នៅ សេវាសុខាភិបាល និងការបង្កើតប្រាក់ចំណូលដល់កុមារ/យុវវ័យដែលបាត់បង់ឱកាសនិងក្រុមគ្រួសាររបស់ពួកគេចំនួន ១៥,០០០ នៅរាជធានីភ្នំពេញ ។

ទស្សនៈវិស័យ

យើងធ្វើការឆ្លើយតប ដើម្បីការពារកុមារ/យុវវ័យដែលបាត់បង់ឱកាស និងក្រុមពាក់ព័ន្ធផ្សេងទៀត ហើយតាមរយៈការធ្វើការនេះយើងអាចបង្កើតឱកាសថ្មីៗដែលល្អសម្រាប់កសាងអនាគតពួកគេ ។

បេសកកម្ម

អង្គការមិត្តសំឡាញ់ គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបង្កើតឡើងដោយអង្គការហ្វ្រេនឌ្រីស៊ីណេសិនណាល និងជាសមាជិកហ្វ្រេនឌ្រីស៊ីណេសិនណាលដែលធ្វើការជាមួយកុមារ/យុវវ័យដែលបាត់បង់ឱកាស គ្រួសារ និងសហគមន៍របស់ពួកគេក្នុងគោលបំណងកសាងសមត្ថភាពរបស់ពួកគេ តាមរយៈ:

- ការផ្តល់ការការពារកុមារ/យុវវ័យតាមផ្ទះពីការរំលោភបំពានគ្រប់ទម្រង់ ដូចមានចែងនៅក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ។



- ការធ្វើសមាហរណកម្មកុមារ/យុវវ័យតាមថ្នាក់ត្រូវបានរៀបចំឡើងទៅរួមសក្តានុពលក្នុងសហគមន៍វិញដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិរបស់ពួកគេ ។
- ការទប់ស្កាត់កុមារ/យុវវ័យតាមថ្នាក់មិនឲ្យចូលរួមក្នុងសកម្មភាព និងស្ថានភាពប្រកបដោយគ្រោះថ្នាក់ដែលនាំឲ្យប៉ះពាល់ដល់អនាគតរបស់ពួកគេ ។
- ការកែលម្អបែបបទការងាររបស់អង្គការតាមរយៈការជំរុញឲ្យមានការផ្គូផ្គងថ្មីៗដែលល្អដោយមានការចូលរួមយ៉ាងសកម្មពីកុមារ និងក្រុមយុវវ័យ។
- ការកែប្រែសង្គមគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដើម្បីជំរុញឲ្យមានបរិយាកាសអំណោយផល និងការប្រកាន់នូវឥរិយាបថថ្មីដែលល្អត្រឹមត្រូវ។

គុណតម្លៃ:

- ផ្តល់តម្លៃ និងផលប្រយោជន៍ដ៏ប្រសើរដល់កុមារ
- តម្លាភាព
- និរន្តរភាព
- ដំណោះស្រាយប្រកបដោយវិជ្ជមាន

ទិដ្ឋភាពទូទៅ:

អង្គការមិត្តសំឡាញ់បច្ចុប្បន្នអនុវត្តប្រាំពីរកម្មវិធីដ៏សំខាន់៖ ដូចជា ការការពារ/តាមដាន, ការពង្រឹងសិទ្ធិអំណាចយុវវ័យ, ការអប់រំ, ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារ, សមាហរណកម្មគ្រួសារនិងការថែទាំជំនួស, បង្កើតប្រាក់ចំណូលគ្រួសារ, និងធុរៈកិច្ចសង្គម។ ការងារនេះបានគាំទ្រដោយក្រុមឯកទេស៦នាក់ (អ្នកឯកទេសលើការការពារកុមារ, អ្នកឯកទេសវេជ្ជសាស្ត្រ, អ្នកឯកទេសគ្រប់គ្រងករណី, អ្នកឯកទេសគ្រឿងញៀន, អ្នកឯកទេសបំណិនជីវិត, អ្នកឯកទេសសុវត្ថិភាពកុមារ) និងក្រុមគ្រប់គ្រង, ក្រុមហិរញ្ញវត្ថុ, រដ្ឋបាល/ធនធានមនុស្ស/និងក្រុមតាមដាននិងវាយតម្លៃ ។

អក្សរកាត់

ARV	ឱសថប្រឆាំងមេរោគអេដស៍
DoSVY	មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា (មន្ទីរស.អ.យ)
CC	មណ្ឌលកែប្រែ
CCWC	គណៈកម្មការឃុំសម្រាប់ស្ត្រី និងកុមារ
FSB	គម្រោងធុរៈកិច្ចសង្គម
FI	ប្រៀនអ៊ុនធើណេសិនណាល
HBP	សិប្បកម្មតាមផ្ទះ
HIV/AIDS	មេរោគអេដស៍/ជម្ងឺអេដស៍
IEC	សម្ភារៈអប់រំ
ITP	ផែនការបណ្តុះបណ្តាលបុគ្គល
KPMG	ក្រុមហ៊ុន KPMG កម្ពុជា

MoU	អនុស្សាវរណៈយោគយល់គ្នា
MER	តាមដាន ត្រួតពិនិត្យ និងស្រាវជ្រាវ
MoSVY	ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនិរន្តរ៍ យុវនីតិសម្បទា (ក្រសួងស.អ.យ)
MoEYS	ក្រសួងអប់រំ យុវជន និងកីឡា
MS	មិត្តសំឡាញ់
NACD	អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
NGO GPP	គម្រោងអភិបាលកិច្ច និងប្រតិបត្តិប្រកបដោយវិជ្ជាជីវៈរបស់អង្គការមិនមែន រដ្ឋាភិបាល
NFE	អប់រំក្រៅប្រព័ន្ធ
NCHADS	មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ
PMTCT	សេវាបង្ការការចម្លងមេរោគអេដស៍ពីម្តាយទៅកូន
STDs	ជំងឺកាមរោគ
SOP	បទដ្ឋាននៃនីតិវិធី
TH	មណ្ឌលស្នាក់នៅបណ្តោះអាសន្ន
VCCT	តេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់
3PC	គម្រោងភាពជាដៃគូក្នុងកិច្ចការពារកុមារ



សង្ខេបលទ្ធផលសម្រេចបាន

- កុមារ/យុវវ័យចំនួន ៩,២៨៦នាក់ (ស្រី៣,៥០៦នាក់) និងអាណាព្យាបាលចំនួន ៤,៦៧៩ នាក់(២,៥៧៥នាក់) បានទទួលសេវាកម្មនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- អង្គការមិត្តសំឡាញ់បានផ្តល់សេវាកម្មចំនួន ២,២០៤,៧៦៨(ស្រី៧៩៤,៩៤៤) ដល់កុមារ/យុវវ័យនិងអាណាព្យាបាលរបស់ពួកគេក្នុងឆ្នាំនេះ
- កុមារ/យុវវ័យចំនួន ៤៧៨នាក់(ស្រី១៣១នាក់)បានជួយគាំទ្រឲ្យចាកចេញពីជីវិតតាមផ្ទះចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- កុមារចំនួន៤៥៧នាក់ (ស្រី ១៨៧នាក់)បានទទួលការអប់រំបំប៉នកំរិតមេត្រូប៉ូលីតេចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- កុមារថ្មីចំនួន ៥២៤នាក់(ស្រី ២៣៥នាក់)បានជួយគាំទ្រនិងធ្វើសមាហរណកម្មទៅសាលារដ្ឋ ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- កុមារចំនួន ១,៩០៥នាក់ (ស្រី៦៣៤នាក់)បាននឹងកំពុងជួយគាំទ្រឲ្យបន្តការសិក្សានៅសាលារដ្ឋ តាមរយៈការចុះសួរសុខទុក្ខនៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានាគាំទ្រឲ្យបន្តរៀននៅសាលារដ្ឋរួមបញ្ចូលកុមារចំនួន៥២៨នាក់ (ស្រី២២២នាក់)ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សាដោយសារគ្រួសាររបស់ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្រឲ្យរៀននៅសាលារដ្ឋ និងកុមារចំនួន១៧៣នាក់(ស្រី៦៩នាក់)បញ្ជូនទៅអង្គការផ្សេងៗនិងបាត់ព័ត៌មាន។ នៅចុងឆ្នាំ២០១៤,មានកុមារចំនួន១,២០៤នាក់ (ស្រី៥៣៩នាក់)កំពុងទទួលបានការគាំទ្រ
- យុវវ័យចំនួន ៤៨៨នាក់ (ស្រី ១៣១នាក់)បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគាំទ្រហាត់រៀនការងារចំនួន ៤២នាក់(១៦នាក់)ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- យុវវ័យចំនួន ១២៦នាក់ (ស្រី២៧នាក់)បានសមាហរណកម្មទៅកាន់ការងារ(ជួយស្វែងរកការងារធ្វើ បង្កើតអាជីវកម្មផ្ទាល់ខ្លួន ដាក់ការងារភ្លាមៗ និងស្វែងរកការងារដោយខ្លួនឯងនៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានាចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- កុមារ/យុវវ័យចំនួន៤៣៣នាក់(ស្រី១២៥នាក់)បានស្នាក់នៅមណ្ឌលបណ្តុះបណ្តាលអាសន្នទាំង៣ប្រកបដោយសុវត្ថិភាព រួមមានអនាម័យ អាហារ ការព្យាបាល និងសម្ភារៈប្រើប្រាស់ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤។ ជាមធ្យមកុមារ/យុវវ័យបានស្នាក់នៅមណ្ឌលបណ្តុះបណ្តាលអាសន្នចំនួន៩ខែនៅឆ្នាំ២០១៤។
- កុមារ/យុវវ័យចំនួន១៨៥នាក់(ស្រី ៥៤នាក់) បានសមាហរណកម្មទៅកាន់គ្រួសារវិញ (គ្រួសារផ្ទាល់ គ្រួសារសាច់ញាតិ គ្រួសារចិញ្ចឹម រស់នៅឯករាជ្យ និងរស់នៅជាក្រុម) នៅរាជធានីភ្នំពេញនិងបណ្តាខេត្តនានា ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤
- អាណាព្យាបាល២៦៣នាក់ បានទទួលការគាំទ្រសកម្មភាពបង្កើតប្រាក់ចំណូល (អាជីវកម្មខ្នាតតូច សប្បកម្មតាមផ្ទះ) ហើយមានកុមារចំនួន ៨៦៩នាក់ បានទទួលផលនិងការគាំទ្រទៅសាលារៀន។ ក្នុងឆ្នាំ២០១៤សប្បកម្មតាមផ្ទះរកបានចំណូលជាមធ្យម ១៣៦ដុល្លារក្នុង១ខែ និងអាជីវកម្មខ្នាតតូចរកបានចំណូលបាន២០៦ ដុល្លារក្នុង១ខែ
- សមាជិកបណ្តាញសុវត្ថិភាពកុមារចំនួន៧៤៧នាក់ រួមបញ្ចូលបណ្តាញសុវត្ថិភាពកុមារក្នុងសហគមន៍ចំនួន ១៩៦នាក់នៅរាជធានីភ្នំពេញ

ហេតុផល នៃកិច្ច អន្តរាគមន៍	សូចនាករដែល អាចឆ្លៀតផ្លាស់ប្តូរបានយ៉ាងជាក់ស្តែង	លទ្ធផល
១.ការប្រតិបត្តិការអង្គការមិត្តសំឡាញ់ត្រូវបានទទួលស្គាល់ជាកម្មវិធីប្រតិបត្តិការលំដាប់ថ្នាក់អន្តរជាតិ		
១.១ការ គ្រប់គ្រងគឺជា ការប្រតិបត្តិ ល្អហើយ ផ្តល់ការណែនាំ ជាយុទ្ធសាស្ត្រនិង ការគាំទ្រប្រកបដោយ ប្រសិទ្ធភាព ដល់កម្មវិធី	គណៈគ្រប់គ្រង: <ul style="list-style-type: none"> - កិច្ចព្រមព្រៀងគម្រោងការងារជាមួយស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ នឹងត្រូវបានធ្វើ និងបន្តឲ្យទាន់ពេលវេលា - ទំនាក់ទំនងរបស់អង្គការមិត្តសំឡាញ់ជាមួយម្ចាស់មូលនិធិនិងរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពនិងគម្លាភាព - ទំនាក់ទំនងជាមួយក្រុមប្រឹក្សាភិបាលប្រកបដោយប្រសិទ្ធភាព - បញ្ចប់លក្ខន្តិកៈថ្មីនិងបទបញ្ជាផ្ទៃក្នុងរបស់មិត្តសំឡាញ់សម្រាប់ក្រុមប្រឹក្សាភិបាលនិងជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលថ្មី - រៀបចំឯកសារដើម្បីដាក់ពាក្យឡើងវិញសម្រាប់គម្រោងអភិបាលកិច្ចនិងប្រតិបត្តិប្រកបដោយវិជ្ជាជីវៈរបស់អង្គការមិនមែនរដ្ឋាភិបាល 	គណៈគ្រប់គ្រង: <ul style="list-style-type: none"> - មិត្តសំឡាញ់បានចុះហត្ថលេខាលើអនុស្សរណៈជាមួយសាលារាជធានីភ្នំពេញ ក្នុងការធ្វើការជាមួយកុមារ/យុវវ័យ ដែលបាត់បង់ឱកាស ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ និងក្រសួងអប់រំយុវជននិងកីឡាដើម្បីបន្តការអនុវត្តរយៈពេលពេញវិញបន្តទៀត។ - អង្គការមិត្តសំឡាញ់ បានចូលរួមអនុស្សរណៈជាមួយនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្រោមអាជ្ញាប័ណ្ណប្រោសអ្នករងគ្រោះពីជំងឺសាសនាសិរីសោភ័ណ ។ - អង្គការមិត្តសំឡាញ់បានរៀបចំអនុស្សរណៈជាមួយក្រសួងសម្រាប់សម្រាប់បន្តការសហការជាមួយ NACD ស្តីពីម្តុលស៊ីងរាំង - ម្ចាស់មូលនិធិមួយចំនួនបានមកទស្សនៈកិច្ចនៅអង្គការមិត្តសំឡាញ់ តាមរយៈហ្វេស៊ីប្រេនដេ ណេណាលមានៈ Unicef, Wise, USAID(Ambassador), La Chaine de L'Espoir, Riverview and Planet Wheeler ។ - ក្នុងឆ្នាំនេះ មិត្តសំឡាញ់បានចែករំលែកបទពិសោធន៍ពីកុមារ/យុវវ័យតាមច្បាប់ ការទប់ស្កាត់ និងការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនដល់ក្រសួងសម្រាប់សម្រាប់បន្តការធ្វើបទបញ្ជា ព្រះរាជាណាចក្រកម្ពុជា ពន្ធនាគារ ស្តីពីលទ្ធផលការងារលើកម្មវិធីធ្វើសមាហរណកម្មយុវវ័យដែលដោះលែងចេញពីពន្ធនាគារ និងបានចូលរួមប្រជុំជាមួយមន្ត្រីរាជធានីភ្នំពេញ ខណ្ឌ និងសង្កាត់ស្តីពីកុមារធ្វើការនៅតាមភ្លើងស្តុប



ធនាសម្ព័ន្ធ

- ធនាសម្ព័ន្ធរបស់អង្គការមិត្តសំឡាញ់នឹងធ្វើបច្ចុប្បន្នភាពដោយផ្អែកទៅលើតម្រូវការទាំងក្នុងនិងខាងក្រៅហើយការផ្លាស់ប្តូរនឹងធ្វើឲ្យមានប្រសិទ្ធិភាពនិងការឆ្លើយតប
- បន្តនិងធ្វើបច្ចុប្បន្នភាពធនាសម្ព័ន្ធក្រុមទាំងមូលនៅជាយក្រុងនិងកណ្តាលរាជធានីភ្នំពេញ
- រៀបចំផែនការសម្រាប់កសាងអាគាររបស់អង្គការមិត្តសំឡាញ់

ការទំនាក់ទំនង/វិវត្តសប្រាក់

- ការទំនាក់ទំនងខាងក្នុងនិងខាងក្រៅរបស់អង្គការមិត្តសំឡាញ់នឹងមានប្រសិទ្ធិភាពនិងធ្វើបច្ចុប្បន្នភាពឲ្យកាន់ប្រសើរឡើង
- អនុវត្តព្រឹត្តិការណ៍នៃការវិវត្តសប្រាក់និងសម្ភារៈទំនាក់ទំនង

- មិត្តសំឡាញ់បានជួបជាមួយអង្គការដៃគូដូចជា ដំណាក់ទឹក, កុមារដងទន្លេ, សាលាទន្សាយ, ស៊ីប៉ា និងមណ្ឌលកែប្រែ ដើម្បីមើលលើកិច្ចព្រមព្រៀងឡើងវិញក្នុងការចូលរួមគម្រោងស្នើសុំថវិកាថ្មី
- មិត្តសំឡាញ់បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនាខែមីនា ឆ្នាំ២០១៤ និងបានធ្វើបទបង្ហាញស្តីពីរបាយការណ៍៩ខែសំរាប់២០១៤ ។ ពិភាក្សាលើការជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលចំនួន០២នាក់ ។
- មិត្តសំឡាញ់បានពង្រឹងបទបញ្ជាផ្ទៃក្នុង និងពង្រឹងបច្ចុប្បន្នភាពលើលក្ខតិកៈហើយផ្សេងៗនៃក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត

ធនាសម្ព័ន្ធ

- ផែនការងារនៃតំបន់រាជធានីភ្នំពេញបានពិភាក្សាបញ្ចប់ស្តីពី តំបន់គោលបំណង សកម្មភាព និងក្រុមគោលដៅសម្រាប់តំបន់នីមួយៗ ។ តំបន់ទាំងនេះត្រូវបានរៀបចំឡើងដូចជា: តំបន់កណ្តាលក្រុងរាជធានីភ្នំពេញ, តំបន់មានជ័យ, តំបន់ឫស្សីកែវ, តំបន់តាខ្មៅ, តំបន់ច្បារអំពៅ, តំបន់អណ្តូង និងមណ្ឌលចល័តចំនួនពីរ។ ក្រុមការងារនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែមករាឆ្នាំ ២០១៥។
- មិត្តសំឡាញ់កំពុងពង្រីកការងារនៅក្នុងតំបន់តាខ្មៅបន្ទាប់ពី អង្គការជំហានអនាគត បានឈប់ផ្តល់សេវានៅតំបន់នេះ ហើយពេលនេះមិត្តសំឡាញ់កំពុងធ្វើការប៉ាន់ប្រមាណនិងវាយតម្លៃ
- មិត្តសំឡាញ់បានបង្រួមមណ្ឌលស្នាក់នៅបណ្តា អាសន្នចំនួនពីរ សំរាប់មណ្ឌលក្មេងប្រុស១ និងមណ្ឌលក្មេងស្រី១
- ហ្វេនដូអ៊ិនវេស្តមេនបានជួយគាំទ្រក្នុងការពង្រឹងប្លង់មណ្ឌលមិត្តសំឡាញ់ ហើយនឹងធ្វើបង្ហាញដល់ក្រុមប្រឹក្សានៅឆ្នាំក្រោយដើម្បីសំរេច។

ការទំនាក់ទំនង/វិវត្តសប្រាក់

- បានរៀបចំព្រឹត្តិការណ៍សប្បាយសប្បាយចំនួន២ដងសម្រាប់គ្រួសារ និងមិត្តភក្តីក្រោម



<p>រួមទាំងខួបលើកទី ២០ឆ្នាំនៃអង្គការមីត្តសំឡាញ់</p> <ul style="list-style-type: none"> - ធ្វើឲ្យមានសុវត្ថិភាពលើថវិកាម្ចាស់មូលនិធិ ដើម្បីធ្វើឲ្យស្ថានភាពនៃការផ្តល់ជំនួយមានភាពល្អប្រសើរ 		<p>ចំណងជើង “ការញាំកម្សាន្តអមដោយសម្លេងតន្ត្រីដ៏អស្ចារ្យ” ដើម្បីវិវឌ្ឍសេវាសេវាការនៅអង្គការមីត្តសំឡាញ់ នាថ្ងៃ ទី ០៨ ខែកុម្ភៈ និងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៤។</p> <ul style="list-style-type: none"> - បានរៀបចំខួប២០ឆ្នាំចំនួន២ដងស្តីពីលទ្ធផលសម្រេចបាន និងផ្សព្វផ្សាយពីសេវាកម្មរបស់មីត្តសំឡាញ់ ៖សម្រាប់អាជ្ញាធរ, ម្ចាស់មូលនិធិ, អង្គការដៃគូ នាខែសីហា ឆ្នាំ ២០១៤ - សម្រាប់អ្នកទទួលបានផលពីសហគមន៍ រួមមាន ឪពុកម្តាយ, យុវវ័យ, កុមារ និងសមាជិកសហគមន៍នាខែធ្នូ ឆ្នាំ២០១៤ - ខិតប័ណ្ណព័ត៌មានរបស់អង្គការមីត្តសំឡាញ់ជាភាសាខ្មែរ និងភាសាអង់គ្លេស ព្រមទាំងសម្ភារៈអប់រំផ្សេងទៀតបានបោះពុម្ព ផ្សព្វផ្សាយជូនសារធារណៈសំរាប់ខួប២០ឆ្នាំ។ - បានចែកខិតប័ណ្ណព័ត៌មានស្តីពីមេរោគអេដស៍ / ជំងឺអេដស៍ ,គ្រឿងញៀន,ការធ្វើចំណាកស្រុកសេវាកម្មមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈនិងថង់ក្រដាសចែកជូនដល់អ្នកទទួលបានផលនិងអាជ្ញាធរមូលដ្ឋាននៅថ្ងៃខួប២០ឆ្នាំសម្រាប់សហគមន៍នាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៤។ - បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយម្ចាស់មូលនិធិមានដូចជា: AEA (កម្មវិធីអប់រំ) Sailing/DCA (បង្កើតប្រាក់ចំណូល) Junclair (សាងសង់ក្លឹបហ្វេស៊ីប៊ូល) Planet Wheeler Foundation (កម្មវិធីអប់រំក្រៅប្រព័ន្ធ) Tesco (កម្មមណ្ឌលស្នាក់នៅបណ្តោយអាសន្ន),Comic Relief (មណ្ឌលបណ្តោះបណ្តា វិជ្ជាជីវៈ) Wise Foundation (កម្មវិធីអាហារបំប៉ន) និងWCF (កម្មវិធីតាមថ្នល់)សម្រាប់ឆ្នាំបន្ទាប់
---	--	---

២. រដ្ឋបាល & ធនធានមនុស្ស/ហិរញ្ញវត្ថុ និងការតាមដាន & វាយតម្លៃ: គឺជាការអនុវត្តន៍ដ៏ល្អបំផុតនិងផ្តល់ការគាំទ្រប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មវិធី

<p>២២ បទដ្ឋាននៃធនធាន</p>	<p>រដ្ឋបាលនិងធនធានមនុស្ស</p> <ul style="list-style-type: none"> - រៀបចំសម្រាប់ធនធានមនុស្សជាមួយហ្វេស៊ីប៊ូលនិងធ្វើណែនាំនិណាល - ធ្វើបច្ចុប្បន្នភាពបញ្ហាផ្ទៃក្នុងមីត្តសំឡាញ់ (អំពើពុករលួយ / គ្រួសារ 	<p>រដ្ឋបាលនិងធនធានមនុស្ស</p> <ul style="list-style-type: none"> - បទដ្ឋានសម្រាប់ធនធានមនុស្សកំពុងពង្រឹង - បទបញ្ជាផ្ទៃក្នុងបានធ្វើបច្ចុប្បន្នភាពដោយសហការជាមួយហ្វេស៊ីប៊ូលនិងធ្វើណែនាំនិណាល
---------------------------------	--	--



<p>មនុស្ស និង បទបញ្ជាផ្ទៃក្នុងមិត្តសំឡាញ់ និង ត្រូវ អនុវត្ត</p>	<p>ជម្លោះផលប្រយោជន៍ កំរៃជើងសារ ។ល។ ស្របនឹង គោលនយោបាយ ហិរញ្ញវត្ថុថ្មី</p> <ul style="list-style-type: none"> - បណ្តុះបណ្តាល ណែនាំ និង ផែនការបណ្តុះបណ្តាលបុគ្គលទាំងអស់ - កសាងសមត្ថភាពអ្នកគ្រប់គ្រងថ្នាក់កណ្តាលអភិវឌ្ឍន៍អាជីព និងការលើក ទឹកចិត្តបុគ្គលិកខាងក្នុងជាមួយក្រុមនីមួយៗ 	<p>ហើយបានដាក់ឱ្យប្រើប្រាស់។</p> <ul style="list-style-type: none"> - បុគ្គលិកមិត្តសំឡាញ់មានចំនួន ២៨៥នាក់(ស្រី១២៥នាក់) ក្នុងចុងខែធ្នូ ឆ្នាំ២០១៤ រួមបញ្ចូលថ្មី ៧៤នាក់ (ស្រី ៣៤នាក់) និងស្ម័គ្រចិត្តចំនួន ០៣នាក់ (ស្រី០៣នាក់) ។ - បុគ្គលិកចំនួន១៥នាក់(ស្រី០៧នាក់)បានដំឡើងតួនាទី - បុគ្គលិកចំនួន ៦៩នាក់(ស្រី២៣) បានបញ្ចប់កិច្ចសន្យាការងារ ក្នុងនោះមានបុគ្គលិក ១៩នាក់ លាយបំបែកការងារបុគ្គលិក១៥នាក់បានបញ្ចប់កិច្ចសន្យាការងារនិងបុគ្គលិក០៨នាក់ បានបោះបង់ - បុគ្គលិកចំនួន ២៣០នាក់(ស្រី១០០នាក់) បានទទួលការបណ្តុះបណ្តាលផ្សេងគ្នាដូចជាកម្មវិធី វាយតម្លៃ ការប្រមូលទិន្នន័យគ្រឿងញៀន ចិត្តសាស្ត្រសង្គម ការណែនាំ គ្រប់គ្រងករណី ការស្វែងរកការងារ ។ល។
<p>២.២ បទដ្ឋាន នៃហិរញ្ញវត្ថុ និងគោលនយោបាយ និងត្រូវបាន អនុវត្ត</p>	<p>ហិរញ្ញវត្ថុ:</p> <ul style="list-style-type: none"> - សៀវភៅណែនាំនីតិវិធីនិងគោលនយោបាយរដ្ឋបាល និង ហិរញ្ញវត្ថុ និង ធ្វើបច្ចុប្បន្នភាពក្នុងករណីចាំបាច់ - បុគ្គលិកទាំងអស់នឹងទទួលបានគាំទ្រដោយយោងទៅតាម គោលការណ៍រដ្ឋបាលនិងហិរញ្ញវត្ថុ និងនីតិវិធី - សៀវភៅណែនាំសម្រាប់បុគ្គលិកដែលមិនមែនជាបុគ្គលិកហិរញ្ញវត្ថុដើម្បីគោរពគោលនយោបាយហិរញ្ញវត្ថុ - របាយការណ៍ហិរញ្ញវត្ថុខាងក្នុង និងរបាយការណ៍ ម្ចាស់មូលនិធិ និងត្រូវបានបញ្ចប់និងផ្ញើជូនក្រុមពាក់ព័ន្ធគណៈគ្រប់គ្រងម្ចាស់ មូលនិធិទាន់ពេលវេលា - រាល់របាយការណ៍អាជីវកម្មខាងក្នុងនឹងត្រូវបានបញ្ចប់និងផ្ញើទាន់ពេលវេលា 	<p>ហិរញ្ញវត្ថុ:</p> <ul style="list-style-type: none"> - ប្រៀបធៀបនឹងគោលនយោបាយបានធ្វើបទបញ្ជាឱ្យស្មើ ហិរញ្ញវត្ថុថ្មី គោលការណ៍គ្រប់គ្រង និងសៀវភៅណែនាំ គោលការណ៍បានចែករំលែក ជាមួយបុគ្គលិក មិត្តសំឡាញ់ ប៉ុន្តែមិនទាន់បានផ្តល់វគ្គ បណ្តុះបណ្តាលទេ។ - រៀងរាល់ថ្ងៃទី១០នៃខែនីមួយៗ បុគ្គលិកហិរញ្ញវត្ថុបានផ្ញើរបាយការណ៍ហិរញ្ញវត្ថុខាងក្នុងនិងរបាយការណ៍អាជីវកម្ម ប្រចាំខែជូនគណៈគ្រប់គ្រង ក្រុមពាក់ព័ន្ធ ហើយរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ ម្ចាស់មូលនិធិ ក៏បានរៀបចំ និងផ្ញើជូនទៅតាមកាលបរិច្ឆេទកំណត់នូវក្នុងកិច្ចព្រមព្រៀង



	<ul style="list-style-type: none"> - ការធ្វើសវនកម្មដោយអ្នកខាងក្រៅនឹងបង្ហាញពីប្រពន្ធិហិរញ្ញវត្ថុប្រកបដោយគុណភាព - ការត្រួតពិនិត្យផ្ទៃក្នុងនឹងពង្រឹងលើការអនុវត្តន៍ទាំងមូលនៃអង្គការមិត្តសំឡាញ់ - បញ្ជីសារពើភណ្ឌនឹងត្រូវធ្វើបច្ចុប្បន្នភាព រាប់ និងត្រួតពិនិត្យ ដោយបុគ្គលិកគណនេយ្យរៀងរាល់ត្រីមាស និងឆមាស - វិកាប្រចាំឆ្នាំរបស់មិត្តសំឡាញ់នឹងត្រូវបានរៀបចំ និងធ្វើបច្ចុប្បន្នភាពទាន់ពេលវេលា - របាយការណ៍ហិរញ្ញវត្ថុ នឹងធ្វើបទបង្ហាញដល់បុគ្គលិកទាំងអស់ដោយបើកចំហនិងប្រកបដោយតម្លាភាពរៀងរាល់កិច្ចប្រជុំប្រចាំត្រីមាស - របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មប្រចាំឆ្នាំរបស់មិត្តសំឡាញ់នឹងដាក់ជាសាធារណៈនៅលើគេហទំព័ររបស់មិត្តសំឡាញ់ - បុគ្គលិកគណនេយ្យ នឹងទទួលបានការបណ្តុះបណ្តាល និងបន្តទទួលបានការគាំទ្របច្ចេកទេសពីប្រៀនប្រដៅនៃអន្តរជាតិ 	<ul style="list-style-type: none"> - មិត្តសំឡាញ់បានធ្វើសវនកម្មប្រចាំឆ្នាំរបស់ខ្លួន, គម្រោងសហព័ន្ធអ៊ីរ៉ុប និងជំនួយព្រះវិហារណាដីម៉ាកដោយក្រុមហ៊ុន KPMG នាថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៤ ។ - ក្រុមគណនេយ្យបានចុះត្រួតពិនិត្យសម្ភារៈនៅក្នុងឃ្នាំងរួមមានអង្ករទឹកដោះគោ សម្ភារៈកាត់បន្ថយភាពគ្រោះថ្នាក់ដោយគ្រឿងញៀន និងផលិតផលសិប្បកម្មតាមផ្ទះបន្ទាប់ពីត្រួតពិនិត្យជាលទ្ធផលពុំមានភាពមិនប្រក្រតីកើតឡើងឡើយលើសពីនេះទៅទៀតក៏បានចុះត្រួតពិនិត្យមើលលើបណ្ណចំណាយទាំងអស់ ដោយភាពជាក់លាក់ និងត្រឹមត្រូវផងដែរ។ - អចលនទ្រព្យទាំងអស់ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌ និងធ្វើបច្ចុប្បន្នភាពលើការបិទស្លាកសម្គាល់ ជាប្រចាំរាល់ការទិញចូល - បុគ្គលិកមិត្តសំឡាញ់បន្តទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដោយប្រៀនប្រដៅនៃអន្តរជាតិ។ - គម្រោងវិកាប្រចាំឆ្នាំបានធ្វើបច្ចុប្បន្នភាពទាន់ពេលវេលានៅពេលដែលមានម្ចាស់មូលនិធិពីថ្មីក្នុងគោលបំណងដើម្បីបំពេញបន្ថែមកង្វះខាតវិការ
<p>មិត្តសំឡាញ់ធ្វើការតាមដាននិងវាយតម្លៃកម្មវិធីរបស់ខ្លួនយ៉ាងទៀតទាត់</p>	<p>តាមដាន និងវាយតម្លៃ</p> <ul style="list-style-type: none"> - កម្មវិធីត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីធានាលើការផ្តល់សេវាប្រកបដោយការអនុវត្តល្អ - ឧបករណ៍ប្រមូលទិន្នន័យនិងសៀវភៅណែនាំនឹងធ្វើបច្ចុប្បន្នភាពយោងតាមចរនាសម្ព័ន្ធនិងសកម្មភាពថ្មី - កសាងសមត្ថភាពប្រធានគម្រោងនិងអ្នកកងទេសលើការត្រួតពិនិត្យការធ្វើរបាយការណ៍ និងការពង្រឹងសមត្ថភាពសម្រាប់ការវិភាគទិន្នន័យ 	<p>តាមដាន និងវាយតម្លៃ</p> <ul style="list-style-type: none"> - ក្រុមតាមដាននិងវាយតម្លៃបានចុះប្រមូលទិន្នន័យនៅតាមតំបន់យ៉ាងទៀងទាត់ដើម្បីធានាថាពួកគាត់បានយល់ច្បាស់និងអនុវត្តទម្រង់នៃការប្រមូលទិន្នន័យហើយរក្សាទុកទិន្នន័យនេះ ប្រកបដោយសុវត្ថិភាព។ - បន្តការគាំទ្រក្រុមការងារស្តីពីទម្រង់ប្រមូលទិន្នន័យ, ទិន្នន័យសុវត្ថិភាពកុមារនៃគំរោង 3PC និងធ្វើរបាយការណ៍ - ទម្រង់របាយការណ៍ប្រចាំខែត្រូវបានកែតម្រូវយោងតាមចរនាសម្ព័ន្ធថ្មីរបស់អង្គការ មិត្ត



<p>ដើម្បីធានាថាកម្មវិធីគឺជាកម្មវិធីប្រតិបត្តិល្អប្រកបដោយប្រសិទ្ធភាព</p>	<ul style="list-style-type: none"> - អនុវត្តលើការវាយតម្លៃប្រចាំឆ្នាំនៃរបាយការណ៍ និងអនុសាសន៍គម្រោងដោយមានការជ្រើសរើស (អាជីវកម្មខ្នាតតូច ការចូលរួមមិត្តអប់រំមិត្ត សមាហរណកម្ម/គ្រួសារធម៌) - ការវាយតម្លៃអ្នកទទួលបាន(មណ្ឌលស្នាក់នៅបណ្តោះអាសន្ន ផ្ទះបែតងក្លឹបហ្វេន) - ធ្វើរបាយការណ៍ ជូនម្ចាស់មូលនិធិ និងស្ថាប័នរដ្ឋាភិបាលឲ្យបានទាន់ពេលវេលា - ការស្រាវជ្រាវនិងវាយតម្លៃគម្រោងនឹងត្រូវធ្វើឡើងតាមតម្រូវការម្ចាស់មូលនិធិ 	<p>សំឡាញ់ និងផ្តល់វគ្គរំលឹក ស្តីពីការប្រមូលទិន្នន័យប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាសនិងទិន្នន័យសុវត្ថិភាពកុមារ(3PC, លេខកូដសំគាល់អត្តសញ្ញាណ)UIC) អ្នកប្រើប្រាស់គ្រឿងញៀនដោយ(PWID) ដល់បុគ្គលិកមិត្តសំឡាញ់។</p> <ul style="list-style-type: none"> - សៀវភៅណែនាំស្តីពី ការប្រមូលទិន្នន័យបានបញ្ចប់ទាំង ភាសាខ្មែរ និងអង់គ្លេស។ - ក្រុមតាមដានបានបញ្ចូលទិន្នន័យ និងវិភាគទៅលើនៃការស្ទង់មតិចំនួន៤ដងស្តីពីការការពារកុមារនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ននិងផ្ទះបែតង និងការអង្កេតគ្រឿងញៀនឆ្នាំ២០១៤ ។ ជាលទ្ធផលនៃការស្ទង់មតិទាំងនេះត្រូវបានធ្វើ ទៅកាន់ក្រុមពាក់ព័ន្ធទាំងអស់សម្រាប់ការកែលម្អប្រសិទ្ធភាពនៃគម្រោងនេះ។ - មិត្តសំឡាញ់បានធ្វើរបាយការណ៍ជូនម្ចាស់មូលនិធិ និង ស្ថាប័នរដ្ឋាភិបាលផ្សេងទៀត
<p>៣. ក្រុមការងារសេវាសង្គម: នឹងផ្តល់ការការពារដ៏ល្អប្រសើរការពង្រឹងសិទ្ធិអំណាច ការអប់រំ ការបណ្តុះបណ្តាល ការងារ និងសមាហរណកម្ម ដល់កុមារ/យុវវ័យ និងអាណាព្យាបាលចំនួន ១៥,០០០នាក់ ក្នុងមួយឆ្នាំ</p>		
<p>៣.១ កម្មវិធីតាមដានដំណើរការល្អត្រូវបានអនុវត្ត នៅកណ្តាលរាជធានីភ្នំពេញ និង ជាយក្រុង</p>	<p>សុវត្ថិភាព: ការការពារ:តាមដាន មណ្ឌលសំចត និងសុវត្ថិភាពកុមារ</p>	<p>មណ្ឌលសំចត: ជាមណ្ឌលចំហដែលមានសុវត្ថិភាពដើម្បីផ្តល់សេវាដល់ក្រុមគោលដៅដែលពុំមានការណាត់ជួប ការចុះឈ្មោះជាផ្លូវការឬការបញ្ជូន។ សេវាផ្តល់នៅមណ្ឌលសំចត និងនៅតាមផ្ទះរួមមាន: បំណិនជីវិត ការព្យាបាល ការអប់រំសក្រៅប្រព័ន្ធសកម្មភាពកម្សាន្ត។ល។</p> <p>ប្រធានបទបំណិនជីវិត: (សុខភាពបន្តពូជ មេរោគអេដស៍/អេដស៍ កាមរោគ គ្រឿងញៀន អនាម័យ អាហារូបត្ថម្ភ ផែនការណ៍អនាគត ការអប់រំសុវត្ថិភាពតាមផ្ទះ ការថែទាំកុមារ សិទ្ធិកុមារ ចំណាកស្រុក មានសុវត្ថិភាព និងសារៈសំខាន់ នៃការសិក្សា)។</p> <p>សុវត្ថិភាព: ការការពារ: មានសកម្មភាពតាមដាន មណ្ឌលសំចតនិងសុវត្ថិភាពកុមារ</p>



- ក្រុមតាមដាន និងផ្តល់សេវា ១,០០៥,០០០ ដល់ក្រុមគោលដៅ
- កុមារ/យុវវ័យចំនួន ៨,២០០នាក់ នៃក្រុមតាមដាន
- អាណាព្យាបាលចំនួន ៤,៨០០នាក់ នៃក្រុមតាមដាន
- បញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១៥០នាក់ និងយុវវ័យ ២០នាក់ សមាហរណកម្មទៅកាន់ ការងារ
- បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបានចំនួន ១០០នាក់
- បញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាល (ផ្ទះបែក) ចំនួន ១៥០នាក់
- បុគ្គលចំនួន ៣៣០នាក់ នឹងទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌)
- កុមារ/យុវវ័យចំនួន ១៩០នាក់ នឹងបញ្ជូនមកពីមន្ទីរសង្គមកិច្ច អង្គការដៃគូ 3PCs Partner ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី & កុមារ
- សមាជិកសុវត្ថិភាពកុមារ និងសុវត្ថិភាពកុមារសហគមន៍ចំនួន ៨០០នាក់

- ក្រុមតាមដាន បានផ្តល់សេវា ១,៧២០,៤២៨ដង (ស្រី ៦៦៦,២២៨) ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ
- កុមារ/យុវវ័យនៅតាមដានចំនួន ៨,១៣០នាក់ (ស្រី ៣,១៣៨នាក់) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- អាណាព្យាបាលតាមដានចំនួន ៤,៣០៣នាក់ (ស្រី ២,៣៣៥នាក់) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- បញ្ជូនយុវវ័យទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈបានចំនួន ១៥២នាក់ (ស្រី ៧៩នាក់) និងយុវវ័យ ២០នាក់ (ស្រី ០២) សមាហរណកម្មទៅកាន់ ការងារ ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបានចំនួន ២០៧នាក់ (ស្រី ៧៥នាក់) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- បញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបានចំនួន ១១៩នាក់ (ស្រី ០៥នាក់) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- កុមារ/យុវវ័យ និងអាណាព្យាបាលចំនួន ៤២១នាក់ (ស្រី ១៦៣នាក់) បានទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤
- កុមារ/យុវវ័យចំនួន ១៧៤នាក់ (ស្រី ៦០នាក់) បានបញ្ជូន មកពីមន្ទីរសង្គមកិច្ច អង្គការដៃគូ គម្រោងភាពជាដៃគូក្នុងកិច្ចការកុមារ ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី និងកុមារ ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤

ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:

- បានចូលកិច្ចប្រជុំ ៣ដងលើកស្វែងរកដំណោះស្រាយស្តីពីបញ្ហាកុមារតាមចិញ្ចើមផ្លូវនៅរាជធានីភ្នំពេញ
- បានសហការជាមួយបណ្តាសាសនា CSN ដើម្បីស្វែងរកកុមារដែលមានចំនួន ២,០៨៣នាក់ (ស្រី ៧៧០នាក់) ប្រចាំឆ្នាំ ២០១៤ ដែលរស់នៅតាមដាន នៅឌីជីថល ឆ្នាំ ២០១៤។
- បានសហការជាមួយក្រសួងផែនការស្តីពីកម្មវិធីកំណត់អត្តសញ្ញាណភាពក្រីក្រនៅយក្រុង។
- បន្តធ្វើការ និងពង្រឹងកិច្ចសហការជាមួយនាយកដ្ឋានប៉ូលីស និងចូលរួមកិច្ចប្រជុំស្តីពីគម្រោងដៃគូសហការប៉ូលីសនិងសហគមន៍ នៅសង្កាត់ជ្រោយចង្វារ នៅឌីជីថល ឆ្នាំ ២០១៤ និងមន្ទីរប៉ូលីសចំនួន ១៦នាក់



	<p>(ស្រី០១នាក់) បានទទួលវគ្គបណ្តុះបណ្តាលស្តីពីច្បាប់ និងសិទ្ធិកុមារ ដោយសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ។ លើសពីនេះទៀតកិច្ចប្រជុំក្រៅផ្លូវការជាច្រើនបានកើតឡើងដែលជាផ្នែកមួយនៃគម្រោងបច្ចេកវិទ្យា។</p>
<p>តំបន់មាត់ទន្លេ</p> <p>ការការពារ: តាមផ្ទះ មណ្ឌលសំចត និងសុវត្ថិភាពកុមារ</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះនឹងផ្តល់សេវា ២០០,០០០ដល់ក្រុមគោលដៅ - កុមារ/យុវវ័យចំនួន ១,៥០០នាក់ នៃក្រុមតាមផ្ទះ - អាណាព្យាបាលចំនួន ៧៥០នាក់ នៃក្រុមតាមផ្ទះ - បុគ្គលចំនួន ១៥០នាក់ នឹងទទួលបានសេវាស្របច្បាប់(សំបុត្រកំណើតអត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌) - កុមារ/យុវវ័យចំនួន ៧០នាក់ នឹងបញ្ជូនមកពីមន្ទីរសុខាភិបាល អង្គការ ដៃគូ APCPartner ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្រ្តី និងកុមារ - សមាជិកសុវត្ថិភាពកុមារនិងសុវត្ថិភាពកុមារសហគមន៍ ចំនួន ៣០០នាក់ 	<p>តំបន់មាត់ទន្លេ: ក្រុមការងារតាមផ្ទះ និងមណ្ឌលសំចតមួយកំពុងដំណើរការដោយបុគ្គលិកចំនួន ០៩នាក់ (ស្រី០៥នាក់) មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣Eo+E1ផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ</p> <p>ការការពារ: មានសកម្មភាពតាមផ្ទះ មណ្ឌលសំចតនិងសុវត្ថិភាពកុមារ</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះបានផ្តល់សេវា ២៨១,៣៩៧ដល់(ស្រី ១៣១,៤៤១ដល់)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - កុមារ/យុវវ័យនៅតាមផ្ទះ ចំនួន ១,៦១៨នាក់ (ស្រី ៦៩៥នាក់)ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - អាណាព្យាបាលនៅតាមផ្ទះចំនួន ៨៤៩នាក់ (ស្រី ៤៤៨នាក់)ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - កុមារ/យុវវ័យនិងអាណាព្យាបាលចំនួន ២៦៩នាក់(ស្រី ១១៣នាក់)បានទទួលបានសេវាស្របច្បាប់(សំបុត្រកំណើតអត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌) ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - បានទទួលកុមារ/យុវវ័យចំនួន ៦១នាក់(ស្រី ១៧នាក់) ដែលបញ្ជូនមកពីមន្ទីរសុខាភិបាល អង្គការដៃគូគម្រោងភាពជាដៃគូក្នុងកិច្ចការពារកុមារ ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្រ្តី និងកុមារចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - មានសមាជិកសុវត្ថិភាពកុមារសកម្ម និងសុវត្ថិភាពកុមារនៅសហគមន៍ ចំនួន ៣០៤នាក់
<p>តំបន់អូឡាំពិក:</p> <p>ការការពារ: តាមផ្ទះ មណ្ឌលសំចតនិងសុវត្ថិភាពកុមារ</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះនឹងផ្តល់សេវា ២០០,០០០ ដល់ក្រុមគោលដៅ 	<p>តំបន់អូឡាំពិក: ក្រុមការងារតាមផ្ទះ និងមណ្ឌលសំចតមួយ កំពុងដំណើរការ ដោយបុគ្គលិកចំនួន ១២នាក់(ស្រី០៤នាក់)មានទីតាំងស្ថិតនៅផ្ទះលេខ ៦៧ផ្លូវលេខ ៩៩សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន</p> <p>ការការពារ: មានសកម្មភាពតាមផ្ទះ មណ្ឌលសំចតនិងសុវត្ថិភាពកុមារ</p>



<ul style="list-style-type: none"> - កុមារយុវវ័យចំនួន ១,៥០០នាក់ នៃក្រុមតាមថ្នល់ - អាណាព្យាបាលចំនួន ៧០០នាក់ នៃក្រុមតាមថ្នល់ - បុគ្គលចំនួន ១០០នាក់ នឹងទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ និងប័ណ្ណសមធម៌) - កុមារយុវវ័យចំនួន ៦០នាក់ នឹងបញ្ជូនមកពីមន្ទីរសេដ្ឋកិច្ច អង្គការ ដៃគូ APCPartner ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្រ្តី និងកុមារ - សមាជិកសុវត្ថិភាពកុមារនិងសុវត្ថិភាពកុមារសហគមន៍ ចំនួន ២០០នាក់ 	<ul style="list-style-type: none"> - ក្រុមតាមថ្នល់នឹងផ្តល់សេវា៤៤៩៤៧៥ដង(ស្រី១៥៦,២៥៦ដង)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - កុមារយុវវ័យនៅតាមថ្នល់ ចំនួន ១,៦៧៨នាក់(ស្រី៦២៣នាក់)ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ - អាណាព្យាបាលនៅតាមថ្នល់ចំនួន ៥៧៦នាក់(ស្រី ២៩៧នាក់)ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ - កុមារយុវវ័យ និងអាណាព្យាបាលចំនួន ១៥នាក់ បានទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងប័ណ្ណសមធម៌)ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ - កុមារយុវវ័យចំនួន ២០នាក់(ស្រី០៥នាក់) បានបញ្ជូន មកពីមន្ទីរសេដ្ឋកិច្ច អង្គការដៃគូ គម្រោងភាពជាដៃគូក្នុងកិច្ចការពារកុមារ ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្រ្តី និងកុមារ ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ ។ - មានសមាជិកសុវត្ថិភាពកុមារសកម្ម និងសុវត្ថិភាពកុមារនៅសហគមន៍ ចំនួន ១៧៧នាក់ ។
<p>សហគមន៍អណ្តូង: សហគមន៍អណ្តូង កំពុងផ្តល់សេវាតាមថ្នល់ ការការពារ ការពង្រឹងសិទ្ធិអំណាចយុវវ័យការអប់រំ និងការងារ។ ការការពារ:ការងារចុះសហគមន៍ និងមណ្ឌលសំចត</p> <ul style="list-style-type: none"> - ក្រុមតាមថ្នល់នឹងផ្តល់សេវា ៥០,០០០ដល់ក្រុមគោលដៅ - កុមារយុវវ័យចំនួន ១,០០០នាក់ នៃក្រុមតាមថ្នល់ - អាណាព្យាបាលចំនួន ១,០០០នាក់ នៃក្រុមតាមថ្នល់ - បុគ្គលចំនួន ៣០នាក់ នឹងទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងប័ណ្ណសមធម៌) - កុមារយុវវ័យចំនួន ១០នាក់ នឹងបញ្ជូនមកពីមន្ទីរសេដ្ឋកិច្ច អង្គការ ដៃគូ APCPartner ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្រ្តី និងកុមារ 	<p>សហគមន៍អណ្តូង: សហគមន៍អណ្តូងមានទីតាំងស្ថិតនៅសង្កាត់ ពោធិ៍សែនជ័យដោយមានបុគ្គលិក១៧នាក់(ស្រី០៥នាក់) កំពុងផ្តល់សេវាការពារផ្សេងៗរួមមាន: បំណិនជីវិត ការព្យាបាល ការអប់រំក្រៅប្រព័ន្ធ និងសកម្មភាពកម្សាន្ត ការការពារ: មានសកម្មភាពនៅក្នុងសហគមន៍ និងមណ្ឌលសំចត</p> <ul style="list-style-type: none"> - ក្រុមការងារតាមសហគមន៍ បានផ្តល់សេវា ៧៨,៦៥៥ដង(ស្រី ៣២,១១៩ដង)ដល់ក្រុមគោលដៅក្នុងឆ្នាំ - កុមារយុវវ័យនៅសហគមន៍ ចំនួន ៨១៨នាក់(ស្រី ៣៤០នាក់)ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ - អាណាព្យាបាលនៅសហគមន៍ ចំនួន ៥៨៤នាក់(ស្រី ៣៧៥នាក់) ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ - កុមារយុវវ័យនិងអាណាព្យាបាលចំនួន ៤៤នាក់(ស្រី ២៤នាក់)បានទទួលបានសេវាស្របច្បាប់(សំបុត្រកំណើត អត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងប័ណ្ណសមធម៌)ចាប់ពី ថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ ។ - មានសមាជិកសុវត្ថិភាពកុមារសកម្មនិងសុវត្ថិភាពកុមារនៅសហគមន៍ ចំនួន ១២៤នាក់

<p>- សមាជិកសុវត្ថិភាពកុមារនិងសុវត្ថិភាពកុមារសហគមន៍ ចំនួន ១២០នាក់</p> <p>សហគមន៍ច្បារអំពៅ: កម្មវិធីសហគមន៍ច្បារអំពៅ កំពុងផ្តល់សេវាតាមផ្ទះ ការការពារ ការពង្រឹងសិទ្ធិអំណាចយុវជន ការអប់រំ និងការងារ។</p> <p>ការការពារ: សហគមន៍ តាមផ្ទះ និងមណ្ឌលសំចត</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះនឹងផ្តល់សេវា ១៥០,០០០ដល់ក្រុមគោលដៅ - កុមារយុវជនចំនួន ២,៥០០នាក់ នៃក្រុមតាមផ្ទះ - អាណាព្យាបាលចំនួន ២,០០០នាក់ នៃក្រុមតាមផ្ទះ - បុគ្គលចំនួន ៥០នាក់ នឹងទទួលបានឯកសារស្របច្បាប់ (សំបុត្រកំណើត អត្ត ញ្ញាណ ប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌) - កុមារយុវជនចំនួន ៥០នាក់ នឹងបញ្ជូនមកពីមន្ទីរសេដ្ឋកិច្ច អង្គការ ដៃគូ APCs Partner ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី និងកុមារ - សមាជិកសុវត្ថិភាពកុមារនិងសុវត្ថិភាពកុមារសហគមន៍ ចំនួន ១៥០នាក់ 	<p>សហគមន៍ច្បារអំពៅ: កម្មវិធីសហគមន៍ច្បារអំពៅមានទីតាំងស្ថិតនៅខណ្ឌមានជ័យដោយមានបុគ្គលិក ១៤នាក់(ស្រី០៦នាក់) កំពុងផ្តល់សេវាការពារផ្សេងៗ រួមមាន: បំណិនជីវិត ការព្យាបាល ការអប់រំក្រៅប្រព័ន្ធ និងសកម្មភាព កម្សាន្ត។</p> <p>ការការពារ: មានសកម្មភាពនៅក្នុងសហគមន៍ និងមណ្ឌលសំចត</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះបានផ្តល់សេវា ៣០៧,៥៨៣ដង(ស្រី ១២៥,៨៨៦ដង)ដល់ក្រុមគោលដៅ - កុមារយុវជននៅសហគមន៍ យុវចំនួន ២,១១៤នាក់(ស្រី ៩៣៨នាក់) ចាប់ពី ថ្ងៃទី០១ខែមករាឆ្នាំ ២០១៤ - អាណាព្យាបាលនៅសហគមន៍ ចំនួន ២,០៣៤នាក់(ស្រី ១,០៣០នាក់) ចាប់ពី ថ្ងៃទី០១ខែមករាឆ្នាំ ២០១៤ - កុមារយុវជននិងអាណាព្យាបាលចំនួន ៧១នាក់(ស្រី ២២នាក់)បានទទួលបានឯកសារស្របច្បាប់(សំបុត្រ កំណើតអត្ត ញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារនិងប័ណ្ណសមធម៌)ចាប់ពី ថ្ងៃទី០១ ខែមករាឆ្នាំ ២០១៤។ - បានទទួលកុមារយុវជនចំនួន ៩៣នាក់(ស្រី ៣៨នាក់)ដែលបញ្ជូនមកពីមន្ទីរសេដ្ឋកិច្ច អង្គការ ដៃគូ គម្រោងភាពជាដៃគូរវាងកិច្ចការពារកុមារ ប៉ូលីស និងគណៈកម្មាធិការឃុំសម្រាប់ស្ត្រី និងកុមារ ចាប់ពី ថ្ងៃទី០១ខែមករាឆ្នាំ ២០១៤។ - មានសមាជិកសុវត្ថិភាពកុមារនិងសុវត្ថិភាពកុមារនៅសហគមន៍ ចំនួន ១៤២នាក់
<p>មណ្ឌលគ្រឿងញៀនចល័ត: កំពុងផ្តល់សេវាក្នុងតំបន់ទាំង៣ និង គោលដៅដទៃផ្សេងទៀត</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះនឹងផ្តល់សេវា ១០០,០០០ ដល់ក្រុមគោលដៅ - កុមារយុវជនចំនួន ៧០០នាក់ នៃក្រុមតាមផ្ទះ 	<p>មណ្ឌលគ្រឿងញៀនចល័ត: កំពុងផ្តល់សេវាក្នុងតំបន់ទាំង៣ និងគោលដៅដទៃផ្សេងទៀតជុំវិញរាជធានីភ្នំពេញ។</p> <ul style="list-style-type: none"> - ក្រុមតាមផ្ទះបានផ្តល់សេវា ១៦៨,៦៣៨ ដង(ស្រី ៥៥,៩៨១ដង) ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - កុមារយុវជនចំនួន ៧២៧នាក់(ស្រី ១៥៨នាក់) នៃក្រុមតាមផ្ទះ ចាប់ពី ថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៤



	<ul style="list-style-type: none"> - កុមារ/យុវវ័យចំនួន ៥០នាក់ នឹងបញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាល 	<ul style="list-style-type: none"> - កុមារ/យុវវ័យចំនួន ៣២នាក់ បានបញ្ជូនទៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - កុមារ/យុវវ័យ និងអាណាព្យាបាលចំនួន ២២នាក់(ស្រី ០២នាក់) បានទទួលឯកសារស្របច្បាប់ (សំបុត្រកំណើត អត្តញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងប័ណ្ណសមធម៌) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤
	<p>មណ្ឌលយុវវ័យចល័ត: ផ្តល់សេវាក្នុងតំបន់ទាំង៣និងគោលដៅដទៃទៀត</p> <ul style="list-style-type: none"> - ក្រុមតាមថ្នល់នឹងផ្តល់សេវា ១០០,០០០ ដល់ក្រុមគោលដៅ - កុមារ/យុវវ័យចំនួន ៨០០នាក់ នៃក្រុមតាមថ្នល់ - អាណាព្យាបាលចំនួន ៣៥០នាក់នឹងទទួលបានសេវាទាំងនោះ 	<p>មណ្ឌលយុវវ័យចល័ត: ផ្តល់សេវាក្នុងតំបន់ទាំង៣និងគោលដៅដទៃទៀតជុំវិញរាជធានីភ្នំពេញ</p> <ul style="list-style-type: none"> - ក្រុមតាមថ្នល់បានផ្តល់សេវា ១៣១,១៧០ដង(ស្រី ៥១,៣៣០ដង)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - កុមារ/យុវវ័យចំនួន ៨៣៤នាក់(ស្រី ៣២៦នាក់)នៃក្រុមតាមថ្នល់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - អាណាព្យាបាលចំនួន ២៦០នាក់(ស្រី ១៤៤នាក់) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤
	<p>គម្រោងបង្វែរ</p> <ul style="list-style-type: none"> - ប៉ូស្តិ៍ប៉ូលីសនៅរាជធានីភ្នំពេញចំនួន០៥នឹងធ្វើការសហការណ៍ជាមួយប្រព័ន្ធបង្វែរ - នឹងទទួលបានកុមារ/យុវវ័យចំនួន ២០នាក់ពីប៉ូលីស និងអាជ្ញាធរតាមរយៈប្រព័ន្ធបង្វែរ 	<p>គម្រោងបង្វែរ</p> <ul style="list-style-type: none"> - ក្រោយពីបានចុះអនុសាសន៍នៃការយោគយល់ជាមួយសាលារាជធានីភ្នំពេញមិត្តសំឡាញ់ បានសហការជាមួយប៉ូលីសគ្រប់ខ័ណ្ឌលើគម្រោងបង្វែរ - កុមារ/យុវវ័យចំនួន ២៤នាក់(ស្រី០៧នាក់) ទទួលបានពីប៉ូលីសនិងតុលាការក្រុងភ្នំពេញ (បញ្ជូនទៅបណ្តុះបណ្តាលគ្រឿងញៀន២នាក់ សមាហរណកម្មទៅគ្រួសារ២២នាក់(ស្រី០៧នាក់) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - សហការជាមួយគណៈកម្មា ការឃុំសម្រាប់ស្ត្រី និងកុមារខ័ណ្ឌដូនពេញដើម្បីបញ្ជូនក្នុងផែនការសកម្មភាពរបស់ពួកគេនាខែសីហាឆ្នាំ២០១៤
<p>៣.២ ផ្តល់សិទ្ធិអំណាច</p>	<p>សរុបរួម មិត្តអប់រំមិត្តចំនួន៥៨៥នាក់ នឹងទទួលបានការបណ្តុះបណ្តាល និង</p>	<p>សរុបរួម មិត្តអប់រំមិត្តចំនួន៣៥៣ (ស្រី១១៧នាក់) បានទទួលបានការបណ្តុះបណ្តាល និងចូលរួមយ៉ាងសកម្ម (មជ្ឈ</p>



<p>ចង់យុវវ័យនិងចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ និងសង្គមជាតិ</p>	<p>ចូលរួមយ៉ាងសកម្ម មជ្ឈមណ្ឌលវិជ្ជាជីវៈ តំបន់មាត់ទន្លេ តំបន់អូឡាំពិក មណ្ឌលយុវវ័យចល័តទាំង២ និងសហគមន៍ (សហគមន៍អណ្តូង និងច្បារអំពៅ)</p> <ul style="list-style-type: none"> - សេវាចំនួន១៧៥,០០០ដែលផ្តល់ដោយមិត្តអប់រំមិត្ត - ចំនួនសកម្មភាព និងព្រឹត្តិការណ៍ដឹកនាំដោយយុវវ័យ 	<p>មណ្ឌលវិជ្ជាជីវៈ តំបន់មាត់ទន្លេ តំបន់អូឡាំពិក មណ្ឌលយុវវ័យចល័តទាំង២ និងសហគមន៍ (សហគមន៍អណ្តូងនិងច្បារអំពៅ)</p> <ul style="list-style-type: none"> - បានផ្តល់សេវាចំនួន ២៨,៧៨០ដង(ស្រី១២,៩៣៥)ដោយមិត្តអប់រំមិត្តក្នុងឆ្នាំនេះ - បុគ្គលិកហ្វឹកហាត់ការងារបានធ្វើការប្រជុំជាមួយយុវវ័យចំនួន ៣២ដង និងបានធ្វើសកម្មភាពកម្សាន្តសប្បាយរួមទាំងផ្តល់ការអប់រំបំណិនជីវិតចំនួន ៣៥០ លើកដល់យុវវ័យក្នុងឆ្នាំនេះ - ក្នុងឆ្នាំនេះ, មិត្តអប់រំមិត្តចំនួន២៧០នាក់(ស្រី៩៩នាក់) បានចូលរួមគ្រូរំលឹកចំនួន១១ដង ស្តីពីសុខភាពបន្តពូជមេរោគអេដស៍/អេដស៍ កាមរោគនិងគ្រឿងញៀន ។ - បានរៀបចំព្រឹត្តិការណ៍ពិសេសចំនួន៣ដងរៀបចំឡើងនៅមណ្ឌលយុវវ័យ នៅសហគមន៍ដែលមានអ្នកចូលរួម ៤៩៧នាក់ (ស្រី៤៦១នាក់) ចូលរួមស្តីពី សុខភាព, ការប្រឆាំងនឹងមេរោគអេដស៍/អេដស៍ និងសមាគមយេនឌ័រ ។ - យុវវ័យ, មិត្តអប់រំមិត្ត, បុគ្គលិកនៅអណ្តូងបានចូលរួមជាមួយប្រជុំជនក្នុងសហគមន៍ដើម្បីរៀបចំយុទ្ធនាការអនាម័យនាខែមិថុនាឆ្នាំ២០១៤ដែលមានចំនួន៤៨នាក់(ស្រី២៣នាក់) ។ - បានរៀបចំសិក្ខាសាលាយុវវ័យដើម្បីពិភាក្សាស្តីពីអំពើហិង្សាប្រឆាំងនឹងកុមារ និងរបៀបដែលយុវវ័យអាចជួយកាត់បន្ថយបាន ។ - មិត្តអប់រំមិត្តបានរៀបចំទស្សនកិច្ចចំនួនបីដងនៅ ខែមីនា ខែមេសានិង ខែឧសភា ជាមួយអប់រំមិត្តមកពីអង្គការដំណាក់ទឹកនៅខេត្តព្រៃវែងនិងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជានៅខេត្តសៀមរាប។ - មិត្តអប់រំមិត្តចំនួន៤០នាក់(ស្រី១៦នាក់) ចូលរួមកិច្ចប្រជុំមួយ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍, ការលំបាកនិងវាយតម្លៃចំណេះដឹងពួកគេ ។
<p>ក្រុមតាមដាន តំបន់មាត់ទន្លេ អូឡាំពិក មណ្ឌលយុវវ័យចល័តទាំង២ និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តអប់រំមិត្ត</p>	<p>ក្រុមតាមដាន តំបន់មាត់ទន្លេ អូឡាំពិក មណ្ឌលយុវវ័យចល័តទាំង២ និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តអប់រំមិត្ត</p>	<p>ក្រុមតាមដាន តំបន់មាត់ទន្លេ អូឡាំពិក មណ្ឌលយុវវ័យចល័តទាំង២ និង មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មិត្តអប់រំមិត្ត</p>



<ul style="list-style-type: none"> - មិត្តអប់រំមិត្តសកម្មចំនួន៤៦៨នាក់ - មិត្តអប់រំមិត្តនឹងផ្តល់សេវា ១៣០,០០០ដងដល់ក្រុមគោលដៅ 	<ul style="list-style-type: none"> - ក្នុងឆ្នាំនេះមានមិត្តអប់រំមិត្តសកម្មចំនួន២៦៩ នាក់(ស្រី ៨៣នាក់) - មិត្តអប់រំមិត្តទាំងនេះបានផ្តល់សេវា ៩,៧០៩ដង(ស្រី៤,១៣៩) ដល់មិត្តភក្តិគេ
<p>សហគមន៍អណ្តូង <u>ការពង្រឹងសិទ្ធិអំណាចយុវជន</u> មណ្ឌលយុវជន និងអ្នក:</p> <ul style="list-style-type: none"> - នឹងផ្តល់សេវាចំនួន ៤០,០០០ដង ដល់ក្រុមគោលដៅ - កុមារ/យុវជនចំនួន ៥០០នាក់ - អាណាព្យាបាលចំនួន ៤០០នាក់ <p>មិត្តអប់រំមិត្ត</p> <ul style="list-style-type: none"> - មិត្តអប់រំមិត្តសកម្មចំនួន៥៨នាក់ - មិត្តអប់រំមិត្តនឹងផ្តល់សេវា ចំនួន១៥,០០០ដង ដល់ក្រុមគោលដៅ - ចំនួនសកម្មភាព និងព្រឹត្តិការណ៍ដឹកនាំដោយយុវវ័យ 	<p>សហគមន៍អណ្តូង <u>ការពង្រឹងសិទ្ធិអំណាចយុវជន</u> មណ្ឌលយុវជន និងអ្នក:</p> <ul style="list-style-type: none"> - សេវាចំនួន៦៦,៨២៣ដង(ស្រី៣០,៦៩៩)បានផ្តល់ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - បានជួបកុមារ/យុវជនចំនួន ៨២៤នាក់(ស្រី ៣១៣នាក់)ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - បានជួបអាណាព្យាបាលចំនួន ៧១៨នាក់(ស្រី៤៥៥នាក់)ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ <p>មិត្តអប់រំមិត្ត</p> <ul style="list-style-type: none"> - ក្នុងឆ្នាំនេះមានមិត្តអប់រំមិត្តសកម្មចំនួន៥២នាក់(ស្រី ១៥នាក់) - មិត្តអប់រំមិត្តទាំងនោះបានផ្តល់សេវា ១១,៨៣២ដង(ស្រី ៥,៣០០)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - បុគ្គលិកហ្វឹកហាត់ កាតាវាបានធ្វើការប្រជុំជាមួយយុវជនចំនួន២៧ដង និងបានធ្វើ សកម្មភាពកម្សាន្តសប្បាយរួមទាំងផ្តល់ការអប់រំបំណិនជីវិតចំនួន១៨៩លើកដល់យុវជនក្នុងឆ្នាំនេះ
<p>សហគមន៍ច្បារអំពៅ <u>ការពង្រឹងសិទ្ធិអំណាចយុវជន</u> មណ្ឌលយុវជន</p> <ul style="list-style-type: none"> - សេវាចំនួន ១៦០,០០០នឹងផ្តល់ដល់ក្រុមគោលដៅ - កុមារ/យុវជនចំនួន ១,០០០នាក់ - អាណាព្យាបាលចំនួន ៥០០នាក់ <p>មិត្តអប់រំមិត្ត</p>	<p>សហគមន៍ច្បារអំពៅ <u>ការពង្រឹងសិទ្ធិអំណាចយុវជន</u> មណ្ឌលយុវជន</p> <ul style="list-style-type: none"> - សេវាចំនួន២៣៣,៦៣៤ដង(ស្រី៩១,៧៧០ដង)បានផ្តល់ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - បានជួបកុមារ/យុវជនចំនួន ១,០៨៨នាក់(ស្រី៥៣៩នាក់)ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - បានជួបអាណាព្យាបាលចំនួន ៩៥២នាក់(ស្រី៥៣០នាក់)ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ <p>មិត្តអប់រំមិត្ត</p>

	<ul style="list-style-type: none"> - មិត្តអប់រំមិត្តសកម្មចំនួន ៥៩នាក់ - មិត្តអប់រំមិត្តនឹងផ្តល់សេវា ៣០,០០០ដល់ក្រុមគោលដៅ - ចំនួនសកម្មភាព និងព្រឹត្តិការណ៍ដឹកនាំដោយយុវវ័យ 	<ul style="list-style-type: none"> - ក្នុងឆ្នាំនេះមានមិត្តអប់រំមិត្តសកម្មចំនួន ៣២នាក់(ស្រី១៩នាក់) - មិត្តអប់រំមិត្តទាំងនេះបានផ្តល់សេវា ៧,២៣៩ដល់(ស្រី ៣,៤៩៦)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - បុគ្គលិកហ្វឹកហាត់ ការងារបានធ្វើការប្រជុំជាមួយយុវវ័យចំនួន៥ដង និងបានធ្វើ សកម្មភាពកម្សាន្តសប្បាយរួមទាំងផ្តល់ការអប់រំបំណិនជីវិតចំនួន ១៦១ លើកដល់យុវវ័យ ក្នុងឆ្នាំនេះ
<p>៣.៣ កុមារ ក្រូចបានគាំ មាហា ណា កម្មទៅ សាលារដ្ឋ និងបន្តការ សិក្សានៅ សាលារដ្ឋ ឲ្យបានយូរ ដែលអាចធ្វើ បាន</p>	<p>កម្មវិធីអប់រំសុប្បាយ:</p> <ul style="list-style-type: none"> - មិត្តសំឡាញ់កំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារ ចំនួន២៨០មួយឆ្នាំ - កុមារចំនួន២៥០នាក់ នឹងចូលរៀនថ្នាក់បំប៉នបន្ទាប់ពីការបញ្ជូនទៅ សាលារដ្ឋក្នុងមួយឆ្នាំ - គ្រៀមរៀបចំធ្វើសមាហរណកម្មកុមារចំនួន ៥០០នាក់ទៅ សាលារដ្ឋក្នុងមួយឆ្នាំ - កុមារចំនួន ១,០០០នាក់ នឹងបានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន - កុមារចំនួន១,៥០០នាក់ នឹងទទួលបានការគាំទ្រដើម្បីបន្តការសិក្សានៅ សាលារដ្ឋក្នុងមួយឆ្នាំ - នឹងគ្រៀមរៀបចំកិច្ចប្រជុំជាមួយមាតាបិតាចំនួន ៤លើក ដើម្បីគ្រៀមធ្វើការសមាហរណកម្មទៅក្រុមគោលដៅក្នុង១ឆ្នាំ - កុមារចំនួន១២០នាក់ នឹងធ្វើសមាហរណកម្មផ្ទាល់ទៅសាលារដ្ឋ (ក្រុមតាមថ្នាក់) <p>ការគាំទ្របច្ចេកទេស</p>	<p>កម្មវិធីអប់រំសុប្បាយ:</p> <ul style="list-style-type: none"> - មិត្តសំឡាញ់បានផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន៤៥៧នាក់(ស្រី ១៨៧នាក់) ចាប់ពី ថ្ងៃទី០១ខែមករាឆ្នាំ ២០១៤ - កុមារចំនួន២៥៩នាក់(ស្រី ១២៦នាក់)បានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋ ចាប់ពីថ្ងៃ ទី០១ខែមករាឆ្នាំ ២០១៤ - បានធ្វើសមាហរណកម្មកុមារ ចំនួន៥២៤នាក់(ស្រី២៣៥នាក់) ទៅសាលារដ្ឋ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៤ - កុមារចំនួន៨២៩នាក់(ស្រី៤០៣)បានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន - កុមារចំនួន១,៩០៥នាក់ (ស្រី៦៣៤នាក់) បានទទួលការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋ រួមបញ្ចូល កុមារចំនួន៥២៨នាក់ (ស្រី២២២នាក់) ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សា ដោយសារគ្រូសារបស់ ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្ររៀននៅសាលារដ្ឋ និង១៧៣នាក់(ស្រី៦៩នាក់) ឧទាហរណ៍ បញ្ជូនទៅអង្គការផ្សេងៗ បាត់ពីតំបន់ ។ល។ នៅចុងឆ្នាំ ២០១៤, មានកុមារចំនួន១,២០៤នាក់ (ស្រី៥៣៩នាក់)កំពុងទទួលបានការគាំទ្រ - បានរៀបចំកិច្ចប្រជុំមាតាបិតាសិស្សចំនួន៣ដង ដែលមានចំនួន ១៦០នាក់(ស្រី១២៨នាក់) នៅ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, ច្បារអំពៅ និង អណ្តូង ក្នុងខែ កុម្ភៈ ឧសភា សីហា ស្តីពីការ ជ្រើសរើសតំណាងមាតាបិតាសម្រាប់ឆ្នាំ ២០១៤ ដើម្បីជ្រើសរើសតំណាងមាតាបិតា និងការធ្វើ

- សេវាការអប់រំក្រៅប្រព័ន្ធសរុបចំនួន ៩០,០០០នឹងផ្តល់ដល់កុមារ/យុវវ័យនៅតាមថ្នល់ មណ្ឌលអប់រំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ
- បុគ្គលិកចំនួន៦០នាក់ នឹងទទួលបានការបណ្តុះបណ្តាលស្តីពីសកម្មភាពអប់រំក្រៅប្រព័ន្ធ
- សម្ភារៈអប់រំក្រៅប្រព័ន្ធថ្មីនឹងត្រូវបង្កើតនិងធ្វើបច្ចុប្បន្នភាព
- សៀវភៅណែនាំ ស្តីពីការអប់រំក្រៅប្រព័ន្ធ នៅតាមថ្នល់ ក្នុងមណ្ឌលនិងសមាហរណកម្មទៅសាលារដ្ឋ នឹងបង្កើតអនុវត្ត និងធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់
- ការវាយតម្លៃលើសកម្មភាពអប់រំក្រៅប្រព័ន្ធ

ដៃគូ

- នឹងបង្កើត ប្រើប្រាស់ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសាលារដ្ឋរៀងរាល់ឆ្នាំ និងចែករំលែកជាមួយក្រុមការងារទាំងអស់
- បុគ្គលិកអង្គការដៃគូ ៣០នាក់ នឹងត្រូវបានស្វែងរក និង ទទួល ការបណ្តុះបណ្តាល
- ដៃគូសាលារដ្ឋនឹងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រក្នុងការ ប្រើប្រាស់ឧបករណ៍សិក្សា

- សមាហរណកម្ម កុមារទៅសាលារដ្ឋ ។
- បានជ្រើសរើសតំណាងមាតាបិតាចំនួន៣១នាក់(ស្រី២៧នាក់)ត្រូវបានជូនដំណឹង គឺចែករំលែកព័ត៌មានអំពីលទ្ធផលការងាររបស់ខ្លួនទាក់ទងទៅនឹងការលើកទឹកចិត្តដល់កុមារទៅរៀនទៀងទាត់ ទាំងនៅមជ្ឈមណ្ឌលអប់រំ និងសាលារដ្ឋ ធ្វើសំបុត្រកំណើតបង្ហាញលទ្ធផលការសិក្សា, របៀបចុះចូលរៀននៅសាលារដ្ឋ និងការទទួលសេវានៅមន្ទីរពេទ្យបង្អែក ។
- កុមារចំនួន៣៦៨នាក់(ស្រី២៧០នាក់)បានធ្វើសមាហរណកម្មផ្ទាល់ទៅសាលារដ្ឋ(ក្រុមតាមថ្នល់)

ការគាំទ្របច្ចេកទេស

- យើងបានផ្តល់សេវាការអប់រំក្រៅប្រព័ន្ធសរុបចំនួន ១២៦,៩៣៣ដង(ស្រី៤៩,៩៧១) បានផ្តល់ដល់កុមារ/យុវវ័យ នៅតាមថ្នល់ មណ្ឌលអប់រំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឆ្នាំនេះ
- បានចុះមូលដ្ឋានចំនួន ២៣៨ដងនៅ៤តំបន់នៃក្រុមតាមថ្នល់មជ្ឈមណ្ឌលអប់រំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាលារដ្ឋ ដើម្បីពង្រឹងលើវិធីសាស្ត្រក្នុងការបង្រៀន និងបង្កើតសម្ភារៈបង្រៀន។
- បុគ្គលិកមិត្តសំឡាញ់ចំនួន២២នាក់(ស្រី៣៦នាក់) ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីឧបករណ៍សិក្សា, សកម្មភាពអប់រំក្រៅប្រព័ន្ធនិងបច្ចេកទេសបង្រៀន
- ល្បែងកម្សាន្តនៃឧបករណ៍សិក្សាថ្មីចំនួន ០៨ បានបង្កើតក្នុងឆ្នាំនេះ
- សៀវភៅណែនាំស្តីពីអប់រំក្រៅប្រព័ន្ធបានចែករំលែកដល់ក្រុម

ដៃគូ

- បុគ្គលិកវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិ និងមូលនិធិយុវជនកុមារពិការដើម្បីការអប់រំ និងមុខរបរចំនួន១៤នាក់(ស្រី០៦នាក់)ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីឧបករណ៍នាខែសីហា។



	<ul style="list-style-type: none"> - បុគ្គលិកកល្យាណមិត្តចំនួន៣នាក់បានទស្សនៈភិក្ខុសិក្សានៅមិត្តសំឡាញ់ស្តីពីការអប់រំខែកញ្ញា ឆ្នាំ២០១៤ - បានធ្វើការតាមដានសាលារដ្ឋចំនួន១២លើការប្រើប្រាស់ឧបករណ៍សិក្សា។ - គ្រូសាលារដ្ឋចំនួន ១៦នាក់(ស្រី១៣នាក់) បានទទួលវគ្គបណ្តុះបណ្តាលស្តីពីឧបករណ៍សិក្សានាខែមិថុនាឆ្នាំ២០១៤
<p>មជ្ឈមណ្ឌលអប់រំ:</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន២០០នាក់ក្នុងមួយឆ្នាំ - ត្រៀមរៀបចំធ្វើសមាហរណកម្មកុមារចំនួន ១៥០នាក់ទៅ សាលារដ្ឋក្នុងមួយឆ្នាំ - កុមារចំនួន ១,៣០០នាក់ នឹងទទួលបានការគាំទ្រដើម្បីបន្ត ការសិក្សានៅសាលារដ្ឋក្នុងមួយឆ្នាំ - កុមារចំនួន៥០នាក់ នឹងបានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋក្នុងមួយឆ្នាំ - សេវានៃការតាមដានកុមាររៀននៅសាលារដ្ឋចំនួន ២៥,០០០ ដង 	<p>មជ្ឈមណ្ឌលអប់រំ:</p> <p>មជ្ឈមណ្ឌលអប់រំផ្តល់សកម្មភាពអប់រំបំប៉នកំរិតបឋមសិក្សាដើម្បីសម្របសម្រួលលើការសមាហរណកម្មសិស្សទៅសាលារដ្ឋ និងផ្តល់ការអប់រំជាមូលដ្ឋានដល់កុមារដែលរស់នៅ និងធ្វើការ តាមផ្ទះ/សហគមន៍</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន ៣០៧នាក់ (ស្រី១២៥នាក់) ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤ - កុមារថ្មីចំនួន២៦៤នាក់(ស្រី ១០៤នាក់)បានធ្វើសមាហរណកម្មទៅសាលារដ្ឋចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤។ - កុមារចំនួន២៦០នាក់(ស្រី១០៨នាក់)បានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន - កុមារចំនួន ១០៨៧នាក់ (ស្រី៤៧៨នាក់) បានទទួលការគាំទ្រដើម្បីបន្ត ការសិក្សា នៅសាលារដ្ឋរាប់បញ្ចូលកុមារចំនួន៣៤៤នាក់ (ស្រី១៥៤នាក់) ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សាដោយសារគ្រូសាររបស់ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្ររៀននៅសាលារដ្ឋ និង១០៦នាក់(ស្រី៤៤នាក់) បញ្ជូនទៅអង្គការផ្សេងៗ, បាត់ព័ត៌មាន ។ល។ នៅចុងឆ្នាំ២០១៤, មានកុមារចំនួន៣៧នាក់ (ស្រី២៨នាក់)កំពុងទទួលបានការគាំទ្រ - កុមារចំនួន៦៨ នាក់(ស្រី៣០នាក់) បានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤



		<p>- សេវានៃការតាមដានសិស្សនៅសាលារដ្ឋចំនួន ៩,១៣៩ដង(ស្រី ៣,៣០២) បានធ្វើឡើងជាមួយសិស្សកំពុងរៀននៅសាលារដ្ឋក្នុងឆ្នាំនេះ</p> <p>ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:</p> <p>- កុមារចំនួន២១៥(ស្រី៩៣) បានទទួលសម្ភារៈ សិក្សាក្រោមអធិបតីភាពលោកស្រី អៀម ហ៊ា អនុប្រធាននាយកដ្ឋានអប់រំយុវជននិងកីឡាពេញនៅអង្គការមិត្តសំឡាញ់នាថ្ងៃទី ២១ ខែតុលាឆ្នាំ២០១៤</p>
	<p>សហគមន៍អណ្តូង អប់រំក្រៅប្រព័ន្ធ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន៣០នាក់ ក្នុងមួយឆ្នាំ - យុវវ័យចំនួន ០៥នាក់ ចូលរៀនថ្នាក់អក្ខរកម្ម - អាណាព្យាបាលចំនួន ៣០នាក់ ចូលរៀនថ្នាក់អក្ខរកម្ម <p>ថ្នាក់បំប៉ន</p> <ul style="list-style-type: none"> - កុមារចំនួន១០០នាក់ នឹងបានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋក្នុងមួយឆ្នាំ <p>សមាហរណកម្មទៅសាលារដ្ឋ</p> <ul style="list-style-type: none"> - សមាហរណកម្មកុមារថ្មីចំនួន ៥០នាក់ ទៅសាលារដ្ឋ - កុមារចំនួន ២០០នាក់ នឹងទទួលបានការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋក្នុងមួយឆ្នាំ 	<p>សហគមន៍អណ្តូង អប់រំក្រៅប្រព័ន្ធ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន៤៤ (ស្រី១៤នាក់)ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤។ - អាណាព្យាបាលចំនួន២៣នាក់(ស្រី១៨នាក់)ចូលរៀនថ្នាក់អក្ខរកម្មចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤ - នៅសហគមន៍អណ្តូងពុំមានយុវវ័យចូលរៀនអក្ខរកម្មព្រោះពួកគេអាចបាន <p>ថ្នាក់បំប៉ន</p> <ul style="list-style-type: none"> - កុមារចំនួន ១៤៤នាក់(ស្រី៦៩នាក់) បានចូលរៀនថ្នាក់បំប៉នបន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤។ <p>សមាហរណកម្មទៅសាលារដ្ឋ</p> <ul style="list-style-type: none"> - កុមារថ្មីចំនួន១១១នាក់(ស្រី៥៥)បានធ្វើសមាហរណកម្មទៅសាលារដ្ឋចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤។ - កុមារចំនួន ៣២៩នាក់ (ស្រី១៤៣នាក់)បានទទួលការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋរាប់បញ្ចូលកុមារចំនួន៦៣នាក់ (ស្រី២១នាក់) ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សាដោយសារគ្រួសាររបស់ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្ររៀននៅសាលារដ្ឋ និង ១៧នាក់(ស្រី០៦នាក់)



<ul style="list-style-type: none"> - កុមារចំនួន ៤០០នាក់ នឹងបានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន 	<p>បញ្ជូនទៅអង្គការផ្សេងៗ, បាត់ពីតិមាន ។ល។ នៅចុងឆ្នាំ ២០១៤, មានកុមារចំនួន ២៤៩នាក់ (ស្រី ១៦៦នាក់) កំពុងទទួលការគាំទ្រ</p> <ul style="list-style-type: none"> - កុមារចំនួន ៣៣៩នាក់ (ស្រី ១៥៦) បានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន
<p>សហគមន៍ច្បារអំពៅ</p> <p>អប់រំក្រៅប្រព័ន្ធ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារចំនួន ៥០នាក់ ក្នុងមួយឆ្នាំ - យុវវ័យចំនួន ១៥នាក់ នឹងបានចូលរៀនថ្នាក់អក្ខរកម្ម - អាណាព្យាបាលចំនួន ១៥នាក់ នឹងបានចូលរៀនថ្នាក់អក្ខរកម្ម <p>ថ្នាក់បំប៉ន</p> <ul style="list-style-type: none"> - កុមារចំនួន ១០០នាក់ នឹងបានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋក្នុងមួយឆ្នាំ <p>សមាហរណកម្មទៅសាលារដ្ឋ</p> <ul style="list-style-type: none"> - សមាហរណកម្មកុមារថ្មីចំនួន ១០០នាក់ ទៅសាលារដ្ឋ - កុមារចំនួន ២៥០នាក់ នឹងទទួលបានការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋក្នុងមួយឆ្នាំ - កុមារចំនួន ៤០០នាក់ នឹងបានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន 	<p>សហគមន៍ច្បារអំពៅ</p> <p>អប់រំក្រៅប្រព័ន្ធ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលអប់រំកំពុងផ្តល់ការអប់រំបំប៉នកំរិតបឋមសិក្សាដល់កុមារ ចំនួន ១០៦នាក់ (ស្រី ៤៩) ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - យុវវ័យចំនួន ១០នាក់ (ស្រី ០៤នាក់) បានចូលរៀនថ្នាក់អក្ខរកម្ម ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ - អាណាព្យាបាលចំនួន ០៤នាក់ (ស្រី ០៤) ចូលរៀនថ្នាក់អក្ខរកម្ម ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ <p>ថ្នាក់បំប៉ន</p> <ul style="list-style-type: none"> - មានកុមារចំនួន ៤៧នាក់ (ស្រី ២៧នាក់) បានចូលរៀនថ្នាក់បំប៉ន បន្ទាប់ពីការបញ្ជូនទៅសាលារដ្ឋ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។ <p>សមាហរណកម្មទៅសាលារដ្ឋ</p> <ul style="list-style-type: none"> - កុមារថ្មីចំនួន ៩៧នាក់ (ស្រី ៥២) បានធ្វើសមាហរណកម្មទៅសាលារដ្ឋ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។ - កុមារចំនួន ២៥២នាក់ (ស្រី ១០៥នាក់) បានទទួលការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋ រាប់បញ្ចូលកុមារចំនួន ៧៥នាក់ (ស្រី ២២នាក់) ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សាដោយសារគ្រួសាររបស់ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្រឲ្យរៀននៅសាលារដ្ឋ និង ២៥នាក់ (ស្រី ១០នាក់) បញ្ជូនទៅអង្គការផ្សេងៗ, បាត់ពីតិមាន ។ល។ នៅចុងឆ្នាំ ២០១៤, មានកុមារចំនួន ១៥២នាក់ (ស្រី ៧៣នាក់) កំពុងទទួលការគាំទ្រ - កុមារចំនួន ៣១១នាក់ (ស្រី ១៨៨នាក់) បានចុះឈ្មោះចូលរៀនតាមរយៈយុទ្ធនាការចុះឈ្មោះចូលរៀន



	<p>ក្លឹបហ្វុយស៊ីបាល់: កំពុងផ្តល់សេវាសកម្មភាពខាងក្នុង និងខាងក្រៅ ចំនួន ១០០,០០០ រួមមាន បណ្ណាល័យ រាំ កីឡា ល្ខោន គំនូរ ទស្សនកិច្ច សិក្សា និងព្រឹត្តិការណ៍ពិសេស ដល់កុមារទាំងអស់នៅមជ្ឈមណ្ឌលអប់រំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងកុមារមកពីតាមផ្ទះក្នុង១ឆ្នាំ</p> <ul style="list-style-type: none"> - ក្លឹបហ្វុយស៊ីបាល់បើកសម្រាប់កុមារយុវវ័យនៅតាមផ្ទះ និងសហគមន៍ ចំនួន២៥ក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សេវាបំណិនជីវិតចំនួន ២០,០០០ដល់ពួកគេ 	<p>ក្លឹបហ្វុយស៊ីបាល់: ជាមណ្ឌលអប់រំរបស់អង្គការមិត្តសំឡាញ់ ដែលកុមារយុវវ័យអាច អនុវត្ត សកម្មភាពកម្សាន្ត សប្បាយនិងប្រយោជន៍រួមមាន: កីឡា គំនូរ ជាតិ ពណ៌ បណ្ណាល័យ រាំ និងតន្ត្រី ។</p> <ul style="list-style-type: none"> - បានផ្តល់សេវាសកម្មភាពខាងក្នុង និងខាងក្រៅ ចំនួន១៣៣,៩២២ដង (ស្រី ៤២,៦៨៣ដង) រួមមាន បណ្ណាល័យ រាំ កីឡា ល្ខោន គំនូរ ទស្សនកិច្ច សិក្សា និងព្រឹត្តិការណ៍ពិសេស ដល់កុមារទាំងអស់នៅមជ្ឈមណ្ឌលអប់រំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងកុមារមកពីតាមផ្ទះក្នុង១ឆ្នាំ នេះ - ក្លឹបហ្វុយស៊ីបាល់បើកសម្រាប់កុមារយុវវ័យនៅតាមផ្ទះ និងសហគមន៍ ចំនួន២៥ក្នុងមួយសប្តាហ៍ដើម្បីផ្តល់សេវាបំណិនជីវិតចំនួន ៤៤,១២៤ដង(ស្រី ១៣,២១៧)។ - សកម្មភាពពេលនេះកំពុងអនុវត្ត នៅទីធ្លាអប់រំក្រៅប្រព័ន្ធ កន្លែងអាហារដ្ឋាននិងទីធ្លាមិត្តសំឡាញ់ <p>ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:</p> <ul style="list-style-type: none"> - កុមារយុវវ័យចំនួន៨០ នាក់(ស្រី ៧៦នាក់) បានចូលរួមបង្កើតទីក្រុងរបស់ពួកគេដោយប្រើសម្ភារៈដែលជាផ្នែកមួយនៃពិធីទីក្រុងយើង នៅមិត្តសំឡាញ់ នាខែមករាឆ្នាំ ២០១៤។ - បានរៀបចំព្រឹត្តិការណ៍ពិសេសចំនួន៤៥ក្នុងឆ្នាំ ២០១៤ ដែលមានកុមារយុវវ័យចូលរួមសំដែងចំនួន២៥៨នាក់ (ស្រី១២១នាក់) និងអ្នកចូលរួមទស្សនា៤២០នាក់, ព្រឹត្តិការណ៍ពិសេសមាន: <ul style="list-style-type: none"> - កម្មវិធីខួបលើកទី២០របស់មិត្តសំឡាញ់ សំរាប់កុមារយុវវ័យ នៅខែមីនា - កម្មវិធីទិវាកុមារអន្តរជាតិ នៅខែសីហា - កម្មវិធីខួបលើកទី២០របស់មិត្តសំឡាញ់ សំរាប់សហគមន៍ និងអាជ្ញាធរនៅខេត្តស្ទឹងត្រែង - កម្មវិធីទិវាជំងឺអេដស៍ពិភពលោកនៅខែធ្នូ
<p>៣.៤ គាំទ្រយុវវ័យក្នុងការបណ្តុះបណ្តាល:</p>	<p>សុប្បម មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងកាការងារឲ្យយុវវ័យ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តល់ជំនាញវិជ្ជាជីវៈដេរ៉ូដង្កា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងកន្លែងបណ្តុះបណ្តាល 	<p>សុប្បម មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងកាការងារឲ្យយុវវ័យ</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងការបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៨ជំនាញដេរ៉ូដង្កា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការមិត្តសំឡាញ់ ។ គម្រោងសាកល្បងនៃការដាក់



<p>បណ្តាលវិជ្ជាជីវៈនិងការងារ</p>	<p>បណ្តាល លេខ២្មី ទៀតនៅសហគមន៍ ដែលនឹងបើកក្នុងកំឡុងឆ្នាំ២០១៤</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ជំនាញដល់ យុវវ័យចំនួន៦២០នាក់ក្នុងមួយឆ្នាំ - យុវវ័យចំនួន៤០នាក់ នឹងដាក់ហាត់ រៀនធ្វើ ការងារ <p>ការស្វែងរកការងារ:</p> <ul style="list-style-type: none"> - យុវវ័យ១៨០នាក់ នឹង សមាហរណកម្មទៅកាន់ការងារនៅភ្នំពេញ និងខេត្តក្នុងមួយឆ្នាំ <ul style="list-style-type: none"> - យុវវ័យ១០០នាក់នឹងជួយស្វែងរកការងារឲ្យនៅភ្នំពេញនិងខេត្តក្នុង១ឆ្នាំ - យុវវ័យ៣០នាក់នឹងជួយគាំទ្រដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅភ្នំពេញ និងខេត្តក្នុង១ឆ្នាំ - យុវវ័យ៤០នាក់ នឹងសមាហរណកម្មទៅការងារភ្លាមៗ នៅភ្នំពេញ និងខេត្តក្នុង១ឆ្នាំ - យុវវ័យ ១០នាក់ នឹងស្វែងរកការងារដោយខ្លួនឯង នៅភ្នំពេញ និងខេត្តក្នុង១ឆ្នាំ <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិក២០នាក់ នឹងទទួលបានបណ្តុះបណ្តាលស្តីពីការដាក់ ការងារ និងគ្រូរំលឹក - ការវាយតម្លៃលើ សកម្មភាពនៃការដាក់ ការងារ - សៀវភៅណែនាំបណ្តុះបណ្តាលវិជ្ជាជីវៈ ការហាត់ រៀនធ្វើ ការងារ ការដាក់ ការងារនិងត្រូវបង្កើតអនុវត្ត និងធ្វើបច្ចុប្បន្នភាពជា ទៀង 	<p>ហាត់ រៀនធ្វើ ការងារ បានចាប់ ផ្តើមអនុវត្តនៅសហគមន៍ ច្បារអំពៅ និងអណ្តូង។</p> <ul style="list-style-type: none"> - មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជំនាញដល់ យុវវ័យចំនួន ៤៨៨នាក់(ស្រី ១៣១នាក់) ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។ - យុវវ័យចំនួន៤២នាក់(ស្រី ១៦នាក់)បានដាក់ ហាត់ រៀនធ្វើ ការងារចាប់ពីថ្ងៃ ទី ០១ខែមករាឆ្នាំ ២០១៤។ <p>ការស្វែងរកការងារ:</p> <ul style="list-style-type: none"> - យុវវ័យ១២៦នាក់ (ស្រី ២៧នាក់) បានសមាហរណកម្មទៅកាន់ការងារនៅភ្នំពេញ និងខេត្ត ចាប់ពីថ្ងៃទី ០១ខែមករា ឆ្នាំ ២០១៤។ <ul style="list-style-type: none"> - យុវវ័យ ៦០នាក់(ស្រី១៥នាក់)បានជួយស្វែងរកការងារឲ្យ ធ្វើនៅភ្នំពេញ និងខេត្ត - យុវវ័យ ១៥នាក់(ស្រី០៤នាក់)បានជួយគាំទ្រដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅភ្នំពេញនិងខេត្ត - យុវវ័យ២០នាក់(ស្រី ០៥នាក់) បានសមាហរណកម្មទៅការងារភ្លាមៗ នៅភ្នំពេញ និងខេត្ត - យុវវ័យ ១៥នាក់(ស្រី ០១នាក់) បានស្វែងរកការងារដោយខ្លួនឯងនៅភ្នំពេញ និងខេត្ត - យុវវ័យ១៦នាក់(ស្រី ០២នាក់) បានជួយស្វែងរកការងារឲ្យតាមរយៈការហាត់រៀនធ្វើការ <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន ៣០នាក់(ស្រី១២នាក់) បានទទួលវគ្គបណ្តុះបណ្តាល ស្តីពីសៀវភៅណែនាំស្តីពី ការដាក់ ការងារ - នៅបន្ត ចែករំលែកបទពិសោធន៍ពីរបៀបដាក់ ការងារដល់យុវវ័យប្រកបដោយសុវត្ថិភាពដល់អ្នកគ្រប់ គ្រងករណី នៅតាមតំបន់ ផ្សេងៗនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ - សៀវភៅណែនាំស្តីពីការដាក់ ការងារ បានបញ្ចប់, សៀវភៅណែនាំស្តីពីការហាត់ រៀនធ្វើ ការងារ ជិតបញ្ចប់ និងសៀវភៅណែនាំស្តីពីបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងដំណើរការ <p>ដៃគូ</p>
---	--	---

<p>ទាត់</p> <p>ដៃគូ</p> <ul style="list-style-type: none"> - បង្កើត និងធ្វើបច្ចុប្បន្នភាពបញ្ជីសេវាកម្ម និងចែករំលែកជាមួយក្រុមការងារទាំងអស់ 	<ul style="list-style-type: none"> - បុគ្គលិកកល្យាណមិត្ត, ម្ចាស់តាប៉ាង ចំនួន៧នាក់(ស្រី ២នាក់) បានទៅទស្សនៈភិក្ខុសិស្សចេញធ្វើការងារនិងសិស្សកំពុងសហាត់រៀនធ្វើការងារ។ - បញ្ជីឈ្មោះអង្គការសាងបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែដោយអ្នកសម្របសម្រួលការដាក់ការងារហើយបានចែកជូនដល់ក្រុមពាក់ព័ន្ធ បញ្ជីនេះមានចំនួន២៧១អង្គការសាង។
<p>មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ (ថ្នាក់ជំនាញ និងអាជីវកម្ម) កំពុងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗគ្នាដល់យុវវ័យចំនួន ៦០០នាក់ ក្នុង១ឆ្នាំ (ដោយមានយុវវ័យជាស្រី៣០%) ហើយនឹងជួយគាំទ្រ ពួកគេឲ្យមានការងារធ្វើ និងបង្កើតរបរដោយខ្លួនឯង</p> <ul style="list-style-type: none"> - យុវវ័យចំនួន៥០០នាក់នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ទាប់ពីបានបញ្ចប់ការសិក្សាយ៉ាងហោចណាស់កំរិតទី១ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈក្នុង១ឆ្នាំ - នឹងផ្តល់សេវាអប់រំដល់យុវវ័យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១៥០,០០០ដង(បំណិនជីវិតកុំព្យូទ័រ និងការព្យាបាល - នៅឆ្នាំ២០១៧ អត្រានៃការបោះបង់ការសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានការថយចុះមកត្រឹម ១០% (ផ្អែកលើរបាយការណ៍ ឆ្នាំ២០១២=១៨%) - យុវវ័យ១៣០នាក់នឹងជួយស្វែងរកការងារធ្វើ រឺបង្កើតរបរ ដោយខ្លួនឯងក្នុងនោះយុវវ័យនឹងទទួលបានគាំទ្រឲ្យរស់នៅឯករាជ្យនៅភ្នំពេញ - ៨៥% នៃយុវវ័យកំពុងធ្វើការ និងបង្កើតរបរដោយខ្លួនឯងបន្ទាប់ 	<p>មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការបណ្តុះបណ្តាលដ៏មានគុណភាព នាំមុខគេលើជម្រើសការងារដ៏ប៊ិចផេស្យែមមួយយុវវ័យ។អង្គការមិត្តសំឡាញ់មាន០៨ជំនាញផ្សេងៗគ្នា</p> <ul style="list-style-type: none"> - បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗគ្នាដល់យុវវ័យចំនួន ៤៧៥នាក់(ស្រី ១៣១នាក់) រួមបញ្ចូលថ្មី២១៧នាក់ (ស្រី ៥៧នាក់)ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤ - យុវវ័យចំនួន២៥០នាក់(ស្រី៥០នាក់)បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីបានបញ្ចប់ការសិក្សាយ៉ាងហោចណាស់កំរិតទី១ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៤ - បានផ្តល់សេវាអប់រំចំនួន១៩៧,៤៩៣ដង(ស្រី២២,០៩៨)ដល់យុវវ័យនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ(បំណិនជីវិតកុំព្យូទ័រការព្យាបាលនិងអក្សរសាស្ត្រ)ក្នុងឆ្នាំនេះ - យុវវ័យចំនួន៧៩នាក់(ស្រី១៩នាក់)ស្មើចំនួន ១៦,៦%បានបោះបង់ចោលការសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈហើយមិនបានត្រឡប់មកចូលរៀនវិញនៅក្នុងកំឡុងពេលធ្វើរបាយការណ៍ - យុវវ័យ៨៥នាក់(ស្រី២០នាក់)បានជួយស្វែងរកការងារធ្វើ បង្កើតរបរដោយខ្លួនឯងនិងយុវវ័យចំនួន ៤០នាក់(ស្រី០៥នាក់)រស់នៅឯករាជ្យនៅភ្នំពេញចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤ - មានយុវវ័យ ៨១%កំពុងបន្តបំរើការងារប្រកបរបរដោយខ្លួនឯង បន្ទាប់ពីការធ្វើសមាហរណកម្មរយៈពេល ៦ខែ ដែលមានយុវវ័យចំនួន៥៧នាក់(ស្រី០៨នាក់)កំពុងធ្វើការនិង១១នាក់(ស្រី០១នាក់)បានបោះបង់ <p>ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:</p>



<p>ពីការធ្វើសមាហរណកម្មអស់រយៈពេល ៦ខែ</p>	<ul style="list-style-type: none"> - សិស្សចំនួន ៩៥នាក់(ស្រី១៥នាក់) បានទទួលវិញ្ញាបនបត្រក្នុងការសិក្សាស្តីពីបណ្តុះបណ្តាលវិជ្ជាជីវៈ និងសិស្សចំនួន៤០នាក់(ស្រី០៩នាក់) បានទទួលវិញ្ញាបនបត្រក្នុងការសិក្សាស្តីពីបំណិនជីវិតនៅមិត្តសំឡាញ់ នាថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៤ - ចាប់តាំងពី ខែមករាឆ្នាំ ២០១៤ . ប្រធានមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ (VT) បានចែករំលែកព័ត៌មានស្តីពី សេវាកម្មVT របស់អង្គការមិត្តសំឡាញ់ ដល់នាយកសាលារដ្ឋចំនួន២៩នាក់, បុគ្គលិកអង្គការផ្សេងៗនិងមន្ត្រីរដ្ឋាភិបាលចំនួន២៦នាក់។ - នៅក្នុង ខែកញ្ញា និងស្ងាតមកពី អង្គការកាតាស ចំនួន១៥នាក់ និងយុវវ័យ / សមាជិកសហគមន៍នៅឡាក់បោរ ចំនួន៣១នាក់(ស្រី១៥នាក់) បានទៅទស្សនា មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ របស់មិត្តសំឡាញ់ ។
<p>សហគមន៍អណ្តូង ការដាក់ ការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ</p> <ul style="list-style-type: none"> - យុវវ័យចំនួន១៥នាក់ នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ <p>ការសមាហរណកម្មទៅការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ០៥នាក់ នឹងធ្វើសមាហរណកម្មទៅកាន់ ការងារ <p>ការហ្វឹតហាត់ ការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ០៥នាក់ នឹងដាក់ហាត់រៀនធ្វើការ 	<p>សហគមន៍អណ្តូង ការដាក់ ការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ</p> <ul style="list-style-type: none"> - យុវវ័យចំនួន១៣នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់បោះពុម្ពចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០១៤។ <p>ការសមាហរណកម្មទៅការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ០៩នាក់(ស្រី ០១នាក់) បានធ្វើសមាហរណកម្មភ្លាមៗទៅការងារចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០១៤។ <p>ការហ្វឹតហាត់ ការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ០៩នាក់(ស្រី ០៦នាក់)នឹងដាក់ហាត់រៀនធ្វើការចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៤។
<p>ច្បារអំពៅ</p>	<p>ច្បារអំពៅ</p>



	<p>ការដាក់ ការងារ</p> <p>ការបណ្តុះបណ្តាលវិជ្ជាជីវៈ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ១៥នាក់ នឹងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ <p>ដាក់ ការងារ :</p> <ul style="list-style-type: none"> - យុវវ័យចំនួន ១៥នាក់ នឹងធ្វើសមាហរណកម្មទៅកាន់ ការងារ <p>ការហ្វឹតហាត់ ការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ៣៥នាក់ នឹងដាក់ ហាត់ រៀនធ្វើ ការងារ 	<p>ការដាក់ ការងារ</p> <p>ការបណ្តុះបណ្តាលវិជ្ជាជីវៈ</p> <ul style="list-style-type: none"> - យុវវ័យ ១៤នាក់ រួមបញ្ចូលយុវវ័យ ០៤នាក់មកពី មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ ជួសជុលម៉ូតូ ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។ <p>ដាក់ ការងារ :</p> <ul style="list-style-type: none"> - យុវវ័យចំនួន ២១នាក់ (ស្រី ០៣នាក់) បានធ្វើសមាហរណកម្មភ្លាមៗទៅការងាររួមបញ្ចូលថ្មី ចំនួន ១១នាក់ (ស្រី ០២នាក់) បានជួយស្វែងរកការងារឱ្យតាមរយៈការហាត់រៀនធ្វើការ ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។ <p>ការហ្វឹតហាត់ ការងារ</p> <ul style="list-style-type: none"> - យុវវ័យចំនួន ៣០នាក់ (ស្រី ០៩នាក់) បានដាក់ហាត់ រៀនធ្វើ ការងារតាមហាងនានាចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤។
<p>៣.៥ ផ្តល់ កន្លែងស្នាក់ បណ្តោះ អាសន្នដ៏ មានសុវត្ថិ ភាពដល់ កុមារ/ យុវវ័យ និងធ្វើសមាហរណកម្ម ទៅកាន់គ្រូ</p>	<p>មណ្ឌលស្នាក់នៅបណ្តោះអាសន្ន/ការសំនៅឯករាជ្យ</p> <ul style="list-style-type: none"> - មណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន ៣កំពុងផ្តល់កន្លែងស្នាក់នៅ ដ៏មានសុវត្ថិភាពដល់កុមារ/យុវវ័យជាអតិបរមា ៥០០នាក់ ក្នុង១ឆ្នាំ - សេវាចំនួន ២៤,០០០ នៃសកម្មភាពកម្សាន្ត ការចូលរួមរបស់កុមារ ការសួរសុខទុក្ខគ្រួសារ ការការពារកុមារ និងការព្យាបាល ក្នុងនោះ សេវាព្យាបាលចំនួន ៩០០០ នឹងផ្តល់ដល់កុមារ/យុវវ័យ នៅក្នុងស្នាក់នៅបណ្តោះអាសន្នទាំងអស់ - កុមារ/យុវវ័យចំនួន ៣៥០នាក់ មកពីតាមផ្ទះ និងមណ្ឌលស្នាក់នៅ បណ្តោះអាសន្ននឹងបានចូលរួមសកម្មភាពនៅជុំសប្បាយនៅខេត្តកំពង់ស្ពឺ ក្នុងមួយឆ្នាំ 	<p>មណ្ឌលស្នាក់នៅបណ្តោះអាសន្ន : ជាកន្លែងស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាពដល់កុមារ/យុវវ័យក្នុងកំឡុងពេលសិក្សារបស់ពួកគេប្តូរតែដល់ស្ថានភាពគ្រួសាររបស់ពួកគេមានស្ថេរភាព។</p> <ul style="list-style-type: none"> - មណ្ឌលស្នាក់នៅបណ្តោះអាសន្នចំនួន ៣ កំពុងផ្តល់កន្លែងស្នាក់នៅដ៏ មានសុវត្ថិភាពដល់កុមារ/យុវវ័យ ៤៣៣នាក់ (ស្រី ១២៥នាក់) ដែលមានទីតាំងក្នុងសង្កាត់ ទឹកល្អទី៣ សង្កាត់ទំនប់ទឹក និងសង្កាត់ទួលស្វាយព្រៃ១ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ ។ - បានផ្តល់សេវាចំនួន ២០,៣៨៩ដង (ស្រី ៣,២៨៣នាក់) ដល់កុមារ/យុវវ័យក្នុងនោះមានសកម្មភាពកម្សាន្ត ការចូលរួមរបស់កុមារការសួរសុខទុក្ខគ្រួសារ ការការពារកុមារនិងការព្យាបាលរួមទាំងសេវាព្យាបាល ចំនួន ១៣,២៩៨ (ស្រី ២,១៩៦) ដងដែរ ។ - កុមារ/យុវវ័យចំនួន ១១១នាក់ (ស្រី ២៤នាក់) នៃមណ្ឌលស្នាក់នៅបណ្តោះអាសន្ន បានចូលរួមសកម្មភាពនៅជុំសប្បាយនៅខេត្តកំពង់ស្ពឺ ចាប់ពី ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៤ ។

<p>សារ</p> <ul style="list-style-type: none"> - ការចូលរួមរបស់កុមារ/យុវវ័យនឹងត្រូវបានធានាថាបានចូលរួមការប្រជុំទូទៅរៀងរាល់សប្តាហ៍ការបោះឆ្នោត និងប្រើប្រាស់ប្រអប់សំបុត្រសំណើដែលមាននៅគ្រប់មណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំងអស់ - យុវវ័យថ្មីចំនួន ១៥នាក់ នឹងគាំទ្រឲ្យសំនេរឯករាជ្យជាក្រុមក្នុងកំឡុងពេលដែលសិស្សកំពុងរៀននៅមិត្តសំឡាញ់ក្នុងមួយឆ្នាំ 	<ul style="list-style-type: none"> - កុមារ/យុវវ័យទាំងអស់បានចូលរួមប្រជុំទូទៅជារៀងរាល់សប្តាហ៍ និងបើកប្រអប់សំបុត្រសំណើចំនួន ២ដងក្នុងមួយខែនៅតាមមណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំងអស់ក្រោយពីបានប្រជុំ និងបើកប្រអប់សំបុត្រចាំមានករណី ឬសំណើសុំពិសេសឡើយ។ - យុវវ័យថ្មីចំនួន ១៨នាក់ (ស្រី ០៤នាក់) គាំទ្រឲ្យសំនេរឯករាជ្យជាក្រុមក្នុងកំឡុងពេលដែលសិស្សកំពុងរៀននៅមិត្តសំឡាញ់ ចាប់ពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤ <p>ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:</p> <ul style="list-style-type: none"> - បានធ្វើការវាយតម្លៃមណ្ឌលស្នាក់នៅបណ្តោះអាសន្នតាមស្តង់ដារអប្បបរមានៃការថែទាំជំនួសរបស់ក្រសួងសុខាភិបាល
<p>ការសមាហរណកម្មគ្រួសារទៅរាជធានីភ្នំ និងខេត្ត</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៨០០នាក់នឹងទទួលសេវា(បំណិនជីវិត គាំទ្រផ្នែកច្បាប់ និងការបញ្ជូន)ក្នុង១ឆ្នាំ - កុមារចំនួន ៨០នាក់ នឹងបានគាំទ្រលើការធ្វើសមាហរណកម្មទៅកាន់គ្រួសារផ្ទាល់ គ្រួសារសាច់ញាតិ ឬសំនេរឯករាជ្យនៅក្នុងខេត្តរបស់ពួកគេក្នុង១ឆ្នាំ - កុមារចំនួន ៨០នាក់ នឹងបានគាំទ្រលើការធ្វើសមាហរណកម្មទៅកាន់គ្រួសារគ្រួសារផ្ទាល់ គ្រួសារសាច់ញាតិ នៅរាជធានីភ្នំពេញក្នុង១ឆ្នាំ - កុមារចំនួន ៨០នាក់ នឹងធ្វើសមាហរណកម្មទៅសាលារដ្ឋក្នុងខេត្តរបស់ពួកគេក្នុង១ឆ្នាំ - កុមារចំនួន ២៧០នាក់ នៅសាលារដ្ឋ នឹងទទួលបានការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋក្នុងខេត្តរបស់ពួកគេក្នុងខេត្ត 	<p>ការសមាហរណកម្មគ្រួសារទៅរាជធានីភ្នំពេញនិងខេត្ត ចាប់ពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០១៤</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៣៧៦នាក់ (ស្រី ២៣៦នាក់) បានទទួលសេវា (បំណិនជីវិត គាំទ្រផ្នែកច្បាប់ និងការបញ្ជូន) - កុមារចំនួន ៤៦នាក់ (ស្រី ១៥នាក់) បានគាំទ្រលើការធ្វើសមាហរណកម្មទៅកាន់គ្រួសារផ្ទាល់ គ្រួសារសាច់ញាតិ និងសំនេរឯករាជ្យនៅក្នុងខេត្តរបស់ពួកគេ - កុមារចំនួន ៤៩នាក់ (ស្រី ១៤នាក់) បានគាំទ្រលើការធ្វើសមាហរណកម្មទៅកាន់ គ្រួសារផ្ទាល់ គ្រួសារសាច់ញាតិ នៅរាជធានីភ្នំពេញ - កុមារចំនួន ៥១នាក់ (ស្រី ២៤នាក់) បានធ្វើសមាហរណកម្មទៅសាលារដ្ឋក្នុងខេត្តរបស់ពួកគេ - កុមារចំនួន ២៣៧នាក់ (ស្រី ១០៤នាក់) បានទទួលការគាំទ្រដើម្បីបន្តការសិក្សានៅសាលារដ្ឋរាប់បញ្ចូលកុមារចំនួន ៤៦នាក់ (ស្រី ២៥នាក់) ឈប់ទទួលបានការគាំទ្រសម្ភារៈសិក្សាដោយសារគ្រួសាររបស់ពួកគេអាចមានលទ្ធភាពក្នុងការគាំទ្រឲ្យរៀននៅសាលារដ្ឋ និង ២៥នាក់ (ស្រី ០៩នាក់) បញ្ជូនទៅអង្គការផ្សេងៗ, បាត់ព័ត៌មាន ។ល។ នៅចុងឆ្នាំ ២០១៤, មានកុមារចំនួន ១៦៦នាក់



- យុវវ័យថ្មីចំនួន ១០នាក់ នឹងជួយស្វែងរកការងារឲ្យធ្វើ ឬបង្កើតមុខរបរ ដោយខ្លួនឯងនៅខេត្តរបស់ពួកគេក្នុងឆ្នាំ
- យុវវ័យចំនួន ១០០នាក់ នឹងត្រូវបានតាមដានលើការងារឬការចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងខេត្តរបស់ពួកគេក្នុងឆ្នាំ
- គ្រួសាររស់នៅតាមថ្នល់ចំនួន ១៥គ្រួសារ នឹងទទួលបានគាំទ្រឲ្យ ត្រឡប់ទៅស្រុកកំណើតវិញក្នុងឆ្នាំ
- គ្រួសារចំនួន ១០ នឹងទទួលបានការបណ្តុះបណ្តាល និងគាំទ្រ សម្រាប់អាជីវកម្មខ្នាតតូចនៅក្នុងខេត្តរបស់ពួកគេ ដោយមានកុមារ ចំនួន៤០នាក់នឹងទទួលបានផលពីអាជីវកម្មនេះក្នុងឆ្នាំ
- បុគ្គលចំនួន ២០នាក់នឹងទទួលបានការគាំទ្រឯកសារផ្លូវច្បាប់(សំបុត្រ កំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅនិងប័ណ្ណសម្បទាន)នៅខេត្តរបស់ពួកគេក្នុងឆ្នាំ

ការគាំទ្របច្ចេកទេស

- បទដ្ឋាននៃនីតិវិធីសមាហរណកម្មគ្រួសារធម៌ (SoPs) នឹងធ្វើ បច្ចុប្បន្នភាពបកប្រែនិងអនុវត្តន៍ក្នុងក្រុមនៅចុងឆ្នាំ ២០១៤

ដៃគូ

- កិច្ចសហការជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ នឹងត្រូវចាប់ បង្កើតតាមរយៈការប្រជុំ និងការបណ្តុះបណ្តាល

(ស្រី៧០នាក់)កំពុងទទួលបានការគាំទ្រ

- យុវវ័យចំនួន២៦នាក់ (ស្រី០៤នាក់) បានជួយស្វែងរកការងារឲ្យធ្វើ និងបង្កើតមុខរបរដោយខ្លួនឯង និងកំពុងធ្វើការតាមដានការងារការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ
- គ្រួសាររស់នៅតាមថ្នល់ចំនួន ១០គ្រួសារដោយមានកូន ២៥នាក់(ស្រី១៥នាក់) ទទួលបានគាំទ្រឲ្យ ត្រឡប់ទៅស្រុកកំណើតវិញ
- គ្រួសារចំនួន០៥បានទទួលបានការបណ្តុះបណ្តាល និងគាំទ្រសម្រាប់អាជីវកម្មខ្នាតតូច នៅក្នុង ខេត្តរបស់ពួកគេដោយមានកុមារចំនួន ១១(ស្រី០៧នាក់)បានទទួលផលពីអាជីវកម្មនេះ
- យុវវ័យចំនួន ០៦នាក់ (ស្រី០៤នាក់)បានទទួលបានការគាំទ្រក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ នៅខេត្ត របស់ពួកគេ

ការគាំទ្របច្ចេកទេស

- បទដ្ឋាននៃនីតិវិធីសមាហរណកម្មគ្រួសារធម៌បានបញ្ចប់ ហើយកំពុងដំណើរការសៀវភៅណែនាំ គ្រួសារធម៌

ដៃគូ

- បន្តកិច្ចសហការជាមួយគណៈកម្មាធិការស្ត្រីនិងកុមារ មន្ត្រីសង្គមកិច្ចរាជធានី/ខេត្ត និងអង្គការដៃគូ លើការងារសមាហរណកម្ម ក្នុងការស្វែងរកគ្រួសារ ការប៉ាន់ប្រមាណ ធ្វើផែនការគ្រួសារ សមាហរណ កម្ម និងការតាមដានសូរស៊ុខទុក្ខនៅខេត្តក្រុង។
- បានជួបពិភាក្សាជាមួយអង្គការដំណាក់ទឹកដី ម៉ឺនីបញ្ជូនកុមារពីការចំនួន៣នាក់ពីមិត្តសំឡាញ់ ។



	<p>គ្រួសារធម៌</p> <ul style="list-style-type: none"> - កុមារចំនួន១០នាក់ ថ្មី នឹងទទួលបានការគាំទ្រលើការធ្វើសមាហរណកម្មទៅកាន់គ្រួសារធម៌ក្នុង១ឆ្នាំ - នឹងរៀបចំប្រជុំគណៈកម្មាធិការគ្រួសារធម៌ចំនួន ៤ដងក្នុងមួយឆ្នាំ 	<ul style="list-style-type: none"> - កម្មវិធីសមាហរណកម្ម បានវាយតម្លៃដោយប្រៀបធៀបនូវនិរន្តរ៍នៃលោសិណណាល អនុសាសន៍ នឹងត្រូវបានអនុវត្ត បន្ទាប់ពី បានចែករំលែកវាលទ្ធផល។ <p>គ្រួសារធម៌</p> <ul style="list-style-type: none"> - ដោយមិត្តសំឡាញ់បានផ្ដោតលើ ការការពារ និងការកាត់បន្ថយ ការបោះបង់ចោល កុមារ និងគាំទ្រដល់គ្រួសារ មានកុមារចំនួន៣១នាក់(ស្រី១៦នាក់) ចាស់ដែលបានដាក់ឱ្យថែរក្សាក្នុងគ្រួសារធម៌បានធ្វើការតាមដាននិងសួរសុខទុក្ខជាប្រចាំចាប់តាំងពីថ្ងៃទី១មករា ឆ្នាំ២០១៤ ក្នុងមានថ្មីតែ១នាក់ ដូច្នេះចំនួននៃ ការដាក់គ្រួសារធម៌មានការថយចុះ។ - បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគ្រួសារធម៌ចំនួន៤ដងនៅក្រសួងស.អ.យ ស្តីពីផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៤ និងពង្រឹងលក្ខណៈការងារសម្រាប់គណៈកម្មាធិការគ្រួសារធម៌ នាថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០១៤, គណៈកម្មាធិការថែទាំនិងចិញ្ចឹមនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤, ការថែទាំរយៈពេលខ្លី និងរយៈពេលវែង នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៤ និង ការយកគំរូទៅការថែទាំរយៈពេលខ្លី និងរយៈពេលវែងនាថ្ងៃទី០៣ខែតុលាឆ្នាំ២០១៤
	<p>សមាហរណកម្មពីមណ្ឌលកែប្រែ</p> <ul style="list-style-type: none"> - ផ្តល់សេវារំលឹកដំរើត៥,០០០ ដល់ទណ្ឌិតនៅមណ្ឌលកែប្រែ ទី១ និងទី ២នៅរាជធានីភ្នំពេញ - ទណ្ឌិតចំនួន ២០០នាក់នឹងទទួលបានការអប់រំបំណិនជីវិតមុនពេលដោះលែង 	<p>សមាហរណកម្មពីមណ្ឌលកែប្រែ</p> <ul style="list-style-type: none"> - សេវារំលឹកដំរើតចំនួន៣,០៥៤ដង(ស្រី ៧៥៦)បានផ្តល់ដល់ទណ្ឌិតនៅមណ្ឌលកែប្រែ ទី១ និងទី ២នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ - ទណ្ឌិតចំនួន ២៣៧នាក់(ស្រី ៦៤នាក់)បានទទួលបានការអប់រំបំណិនជីវិតមុនពេលដោះលែងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ - ទណ្ឌិតចំនួន ៤៦នាក់(ស្រី ០៥នាក់) បានដោះលែងសមាហរណកម្មទៅកាន់ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងគ្រួសារ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤
<p>៣.៦ គ្រួសារ ឯករាជ្យអាច</p>	<p>សុប្បកម្ម: សិប្បកម្មតាមផ្ទះ:</p>	<p>សុប្បកម្ម: សិប្បកម្មតាមផ្ទះ:</p>



<p>កម្រិតចំណូល និងគាំទ្រដល់កូនៗរបស់ពួកគេ</p>	<ul style="list-style-type: none"> - អាណាព្យាបាលចំនួន ១៣៥ ក្នុងនោះមានអាណាព្យាបាលថ្មីចំនួន ៦៩នឹងទទួលបានការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមរយៈហើយមានកុមារចំនួន ៥៤០នាក់ បានទទួលផលពីគម្រោងនេះក្នុងឆ្នាំ - ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអាណាព្យាបាលចំនួន ១៤០ ក្នុងនោះមានថ្មី៦៥ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដោយមានកុមារចំនួន ៥៦០នាក់នឹងទទួលបានផលពីអាជីវកម្មនេះ 	<ul style="list-style-type: none"> - អាណាព្យាបាលចំនួន១៣២នាក់ ក្នុងនោះមានថ្មី៦៦នាក់ បានទទួលការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមរយៈហើយមានកុមារចំនួន ៤១៤នាក់(ស្រី២០៣នាក់) បានទទួលផលពីគម្រោងនេះ ក្នុងឆ្នាំ ២០១៤ - អាណាព្យាបាលចំនួន១៣២នាក់បានទទួលការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមរយៈហើយមានកុមារចំនួន ៤១៤នាក់(ស្រី២០៣នាក់) បានទទួលផលពីគម្រោងនេះ ក្នុងឆ្នាំ ២០១៤ - ការវាយតម្លៃ កម្មវិធីសិប្បកម្មតាមរយៈបាន ធ្វើឡើងនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ និងបានចែករំលែកនៅឆ្នាំ ២០១៤។ លទ្ធផលនៃការវាយតម្លៃនេះបានកម្រើកជា៤០%នៃអ្នកចូលរួមកម្មវិធីសិប្បកម្មតាមរយៈសប្បាយចិត្តនឹងការបង្កើនប្រាក់ចំណូលរបស់ពួកគេនិង៨៥%ពួកគាត់សប្បាយដែលកម្មវិធីសិប្បកម្មតាមរយៈធ្វើឲ្យកូនរបស់គាត់បានទៅរៀន ។ នៅក្នុងឆ្នាំ២០១៤ នេះ ប្រាក់ចំណូល ជាមធ្យម ដែលបានកម្មវិធីសិប្បកម្មតាមរយៈ បាន១៣៦ដុល្លារក្នុងមួយខែ។ - ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាលនិងគាំទ្រអាណាព្យាបាលចំនួន១៣១នាក់ ក្នុងនោះមានថ្មី៥៦នាក់ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននិងបង្កើនប្រាក់ចំណូលរបស់ពួកគេដោយមានកុមារចំនួន ៥៥៥នាក់ (ស្រី២០៥នាក់)បានទទួលផលពីអាជីវកម្មនេះ ក្នុងឆ្នាំ ២០១៤ - ការវាយតម្លៃ កម្មវិធីអាជីវកម្មខ្នាតតូចបានធ្វើឡើងនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ និងបានចែករំលែកនៅឆ្នាំ ២០១៤។ លទ្ធផលនៃការវាយតម្លៃនេះបានកម្រើកជា៨២% នៃអ្នកចូលរួមអាជីវកម្មខ្នាតតូចសប្បាយចិត្តនឹងការបង្កើនប្រាក់ចំណូលរបស់ពួកគេ និង ៦៧% ពួកគាត់សប្បាយចិត្តដែលកម្មវិធីអាជីវកម្មខ្នាតតូចធ្វើឲ្យកូនរបស់គាត់បានទៅរៀន ។ ព័ត៌មានបន្ថែម, ៥៤%ពួកគាត់គិតថាកម្មវិធីអាជីវកម្មខ្នាតតូចគឺ ល្អណាស់, ៣០% ពួកគាត់គិតថាកម្មវិធីអាជីវកម្មខ្នាតតូចគឺ ល្អបង្គួរ និង៧% ពួកគាត់គិតថាកម្មវិធីអាជីវកម្មខ្នាតតូចគឺ មិនល្អ។ នៅក្នុងឆ្នាំ២០១៤នេះប្រាក់ចំណូលជាមធ្យមដែលបានកម្មវិធីអាជីវកម្មខ្នាតតូចបាន២០៦ដុល្លារក្នុងមួយខែ។ <p>មជ្ឈមណ្ឌលផលិតកម្ម</p>
---	---	---



<p>ជួបមណ្ឌលផលិតកម្ម</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន១៥នាក់នឹងទទួលបានគាំទ្រឲ្យមានការងារនៅរោងចេញពុម្ពសហគមន៍អណ្ណាង និងរោងចក្រនៅហ្វ្រេនឌីសធីណេសិនណាល <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បញ្ចប់/កែប្រែសៀវភៅណែនាំស្តីពីសិប្បកម្មតាមផ្ទះនិងអាជីវកម្មខ្នាតតូច <p>ផ្សេងៗ</p> <ul style="list-style-type: none"> - កិច្ចសហការជាមួយអង្គការដៃគូនិងស្ថាប័នឯកជននឹងត្រូវចាប់បង្កើតតាមរយៈការបណ្តុះបណ្តាលការលក់ផលិតផលការតាំងពិព័រណ៍ឬព្រឹត្តិការណ៍ផ្សេងៗ 	<ul style="list-style-type: none"> - អាណាព្យាបាលចំនួន០៧នាក់ បានទទួលគាំទ្រឲ្យមានការងារនៅរោងចេញពុម្ពសហគមន៍អណ្ណាង និងសិប្បកម្មនៅហ្វ្រេនឌីសធីណេសិនណាល ចាប់ពីថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៤ <p>ដាក់ការងារសម្រាប់គ្រួសារ</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន២១នាក់(ស្រី១៨នាក់)បានគាំទ្រឲ្យមានការងារធ្វើជាសន្តិសុខនិងរោងចក្រ <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - សៀវភៅណែនាំស្តីពីសិប្បកម្មតាមផ្ទះនិង រោងចេញពុម្ពបានបញ្ចប់ គម្រោងសិប្បកម្មតាមផ្ទះបានធ្វើការវាយតម្លៃដល់អ្នកទទួលបាន ហើយកំពុងតែរងចាំអនុសាសន៍ពីប្រធាន ។ - ការវាយតម្លៃរបស់សហគ្រាសខ្នាតតូច ត្រូវបានធ្វើឡើង ហើយលទ្ធផលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗបន្ទាប់ពីបានបញ្ចប់ ការវិភាគ ។ <p>ផ្សេងៗ</p> <ul style="list-style-type: none"> - ផលិតផលសិប្បកម្មតាមផ្ទះបានតាំងពិព័រណ៍ និងលក់ចំនួន១០ដង នៅកោះពេជ្រ, សាលាអន្តរជាតិភ្នំពេញ, ម្លប់តាប៉ាង, សណ្ឋាគារហ្គ្រីនតែលេស, PATA fair, Cafe Sejour, CKCC (RuPP), និងកម្មវិធីសប្បាយសប្បាយនៅមិត្តសំឡាញ់ - បុគ្គលិកដំណាក់ទឹក២នាក់ បានមកទស្សនៈកិច្ចសិក្សាស្តីពីអជីវកម្មខ្នាតតូច ខែឧសភា ឆ្នាំ២០១៤ - ហ្វ្រេនឌី អេន ស្ថាសផ្លូវលេខ ១៣ បានលក់ផលិតផលបញ្ចុះតម្លៃពី៣០% ទៅ៥០% នៅថ្ងៃបុណ្យនៃក្តី ស្រឡាញ់, ថ្ងៃបុណ្យហាឡូវិន និងថ្ងៃបុណ្យគ្រីស្តស្នាស ។ - អ្នកសម្របសម្រួលធុរៈសង្គម បានចូលរួម វេទិកាសហគ្រាសសង្គម ឆ្នាំ ២០១៤ នៅប្រទេសកូរ៉េខាងត្បូង ពីថ្ងៃទី១៤ដល់១៦ ខែតុលា ឆ្នាំ២០១៤ ។ - បានចូលរួមសន្និសីទស្តីពីសហគ្រាសសង្គមថ្នាក់ជាតិនៃប្រទេសកម្ពុជានៅ មជ្ឈ
---	--



<p>សហគមន៍អណ្តូង សិប្បកម្មតាមផ្ទះ:</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៤៥នាក់ ក្នុងនោះមានអាណាព្យាបាលថ្មី ២០នាក់ នឹងទទួលបានការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមផ្ទះ ហើយមានកុមារចំនួន ១៨០នាក់ បានទទួលផលពីគម្រោងនេះ ក្នុង១ឆ្នាំ - អាណាព្យាបាលចំនួន ១០នាក់ នឹងបំរើការងារលើការបោះពុម្ពនៅ មណ្ឌលផលិតកម្ម <p>ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអាណាព្យាបាលចំនួន ២៥នាក់ ក្នុងនោះមានថ្មីចំនួន ១៨នាក់ ដើម្បីបង្កើតអាជីវកម្ម ផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូល របស់ពួកគេដោយមានកុមារចំនួន ១០០នាក់ នឹងទទួលបានផលពីអាជីវកម្មនេះ</p> <p>ការហាត់រៀនធ្វើការងារ</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៥នាក់ នឹងដាក់ហាត់រៀនធ្វើការងារក្នុង១ឆ្នាំ 	<p>មណ្ឌលសហប្រតិបត្តិការកម្ពុជា ភូមិ ១</p> <p>សហគមន៍អណ្តូង សិប្បកម្មតាមផ្ទះ:</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៣៥នាក់ ក្នុងនោះមានអាណាព្យាបាលថ្មី ១០នាក់ បានទទួលការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមផ្ទះ ហើយមានកុមារចំនួន ១១៧នាក់ (ស្រី៤៥នាក់) បានទទួលផលពីគម្រោង <small>ចាប់ពីថ្ងៃទី០១/០១/២០១៤</small> - អាណាព្យាបាលចំនួន ០៥នាក់ បានបំរើការងារលើការបោះពុម្ពនៅមណ្ឌលផលិតកម្ម <small>ចាប់ពីថ្ងៃទី០១/០១/២០១៤</small> <p>ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអាណាព្យាបាលចំនួន ១៥នាក់ ក្នុងនោះមានអាណាព្យាបាលថ្មី ០៦នាក់ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលរបស់ពួកគេដោយមានកុមារចំនួន ៥៣នាក់ (ស្រី២២នាក់) បានទទួលផលពីអាជីវកម្មនេះ ។</p> <p>ដាក់ការងារសម្រាប់គ្រួសារ</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ០២នាក់ (ស្រី០១នាក់) បានគាំទ្រឲ្យមានការងារកម្មកររោងចក្រ <small>ចាប់ពីថ្ងៃទី០១/០១/២០១៤</small> <p>ការហាត់រៀនធ្វើការងារ</p> <ul style="list-style-type: none"> - មិនមានអាណាព្យាបាលដាក់ហាត់រៀនធ្វើការងារទេក្នុងឆ្នាំនេះ
<p>សហគមន៍ច្បារអំពៅ សិប្បកម្មតាមផ្ទះ:</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ៣៦នាក់ ក្នុងនោះមានអាណាព្យាបាលថ្មី ២៦នាក់ នឹងទទួលបានការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមផ្ទះ ហើយមានកុមារចំនួន ១៤០នាក់ បានទទួលផលពីគម្រោងនេះ ក្នុង១ឆ្នាំ <p>ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអាណាព្យាបាលចំនួន ១៧នាក់</p>	<p>សហគមន៍ច្បារអំពៅ សិប្បកម្មតាមផ្ទះ:</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន ២៥នាក់ ក្នុងនោះមានអាណាព្យាបាលថ្មី ១៦នាក់ បានទទួលការបណ្តុះបណ្តាល និងចូលរួមសិប្បកម្មតាមផ្ទះ ហើយមានកុមារចំនួន ៨២នាក់ (ស្រី៤៣នាក់) បានទទួលផលពីគម្រោង <small>ចាប់ពីថ្ងៃទី០១/០១/២០១៤</small> <p>ក្រុមអាជីវកម្មខ្នាតតូច កំពុងផ្តល់ការបណ្តុះបណ្តាល និងគាំទ្រអាណាព្យាបាលចំនួន ១៧នាក់</p>



	<p>ព្យាបាលចំនួន២៨នាក់ក្នុងនោះមានថ្មីចំនួន ២០នាក់ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលរបស់ពួកគេ ដោយមានកុមារចំនួន ១២០នាក់នឹងទទួលបានផលពីអាជីវកម្មនេះ</p> <p>ការហាត់រៀនធ្វើការងារ</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន១០នាក់នឹងដាក់ហាត់រៀនធ្វើការងារក្នុង១ឆ្នាំ 	<p>ក្នុងនោះមានអាណាព្យាបាលថ្មី០៦នាក់ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងបង្កើនប្រាក់ចំណូលរបស់ពួកគេដោយមានកុមារចំនួន ៦០នាក់(ស្រី២៩នាក់)បានទទួលផលពីអាជីវកម្មនេះ ។</p> <p>ដាក់ការងារសម្រាប់គ្រួសារ</p> <ul style="list-style-type: none"> - អាណាព្យាបាលចំនួន១០នាក់(ស្រី០១នាក់)បានគាំទ្រឲ្យមានការងារកម្មកររោងចក្រចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១៤ <p>ការហាត់រៀនធ្វើការងារ</p> <ul style="list-style-type: none"> - មិនមានអាណាព្យាបាលដាក់ហាត់រៀនធ្វើការងារទេ
<p>៣.៧ ការគាំទ្រពីធុរកិច្ចសង្គមធ្វើមិត្តសំឡាញ់មាននិរន្តរភាព៦០%</p>	<p>និរន្តរភាពនឹងមានរហូតដល់ ៦០%</p> <ul style="list-style-type: none"> - ១០០% នៃជំនាញវិជ្ជាជីវៈទាំង ៨ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបង្កើនប្រាក់ចំណូល៥៥,០០០ដុល្លារ ចុងឆ្នាំ ២០១៤ - ភោជនីយដ្ឋានចំនួន២នឹងបង្កើនប្រាក់ចំណូល១,៣៣៧,២៦១ដុល្លារជាមួយប្រាក់ចំណេញ២១០,៩៥២ដុល្លារដោយបង្កើនប្រាក់ចំណូល១០% - ភោជនីយដ្ឋានហ្វេស៊ីយ៉ូ: ៧៥០,៨១៨ដុល្លារប្រាក់ចំណូល ១៥៥,១៣០ ដុល្លារប្រាក់ចំណេញ - ភោជនីយដ្ឋានរំដេង: ៥៨៦,៤៤៣ដុល្លារប្រាក់ចំណូល ៥៥,៨២២ ដុល្លារប្រាក់ចំណេញ - កន្លែងធ្វើក្រចក ស្ថិតនៅខាងក្នុង ហាងហ្វេស៊ីយ៉ូអនស្តាហ្វ ទៅលើផ្លូវ ១៤,០៤២ដុល្លារ កើនឡើង៥%ក្នុង១ឆ្នាំ - ការលក់ផលិតផលពីសិប្បកម្មតាមផ្ទះក្នុងហាងលក់ទំនិញហ្វេស៊ីយ៉ូអនស្តាហ្វ ទូលទំព្វ និងហាងរំដេងនឹងទទួលបានប្រាក់ចំណូល 	<p>ក្នុងត្រីមាសនេះ និរន្តរភាពមាន ៥៦% ចុងខែកញ្ញា ឆ្នាំ២០១៤</p> <ul style="list-style-type: none"> - ១០០% នៃជំនាញវិជ្ជាជីវៈទាំង៨ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើនប្រាក់ចំណូល ៥៥,៩៧៨ដុល្លារ ប្រាក់ចំណេញកើនឡើង៣% (១,៥២៨ដុល្លារ) - ភោជនីយដ្ឋានចំនួន២បានបង្កើនប្រាក់ចំណូល១,៤៣៩,៧៦៧ដុល្លារ - ភោជនីយដ្ឋានហ្វេស៊ីយ៉ូ: ប្រាក់ចំណូល ៨១៩,៧៩៥ដុល្លារនិងប្រាក់ចំណេញ១៥២,២៤៤ ដុល្លារ - ភោជនីយដ្ឋានរំដេង: ប្រាក់ចំណូល៦១៩,៩៧៣ដុល្លារនិងប្រាក់ចំណេញ៥៣,៥៩៨ដុល្លារ - កន្លែងធ្វើក្រចក ស្ថិតនៅខាងក្នុង ហាងហ្វេស៊ីយ៉ូអនស្តាហ្វ ទៅលើផ្លូវលេខ១៣ជិតភោជនីយដ្ឋានហ្វេស៊ីយ៉ូ ទទួលបានប្រាក់ចំណូល ១៣,៩២៣ដុល្លារនិងប្រាក់ចំណេញ២,៣២៩ដុល្លារ - ការលក់ផលិតផលពីសិប្បកម្មតាមផ្ទះក្នុងហាងលក់ទំនិញហ្វេស៊ីយ៉ូអនស្តាហ្វ ទូលទំព្វ និងហាងរំដេង ទទួលបានប្រាក់ចំណូល ៣៧៤,១៣៩ដុល្លារនិងប្រាក់ចំណេញ៧៤,០៧២ដុល្លារ



<p>៣០៧,០០០ដុល្លារ</p> <ul style="list-style-type: none"> - បង្កើននិវតិយម្របសម្រាប់សេវាសិទ្ធិបង្កើន និងបង្កើននិវតិយម្របសម្រាប់ការងារបណ្តុះបណ្តាលសម្រាប់បុគ្គលិកក្នុងស្ថាប័នសេវាសិទ្ធិ - ផលិតផលមិត្តសំឡាញ់ (សៀវភៅធ្វើម្ហូបប្រឡូង) នឹងអាចរកចំណូលបានចំនួន៣៦,០០០ដុល្លារ ក្នុង១ឆ្នាំ (កើនឡើង ២%) និងចំណេញចំនួន ២៥,០០០ ដុល្លារក្នុង១ឆ្នាំ 	<ul style="list-style-type: none"> - កំពុងពង្រឹងបទដ្ឋាននៃនិវតិយម្របសម្រាប់ថ្នាក់កាត់សក់ និងថ្នាក់ធ្វើក្រចកបានបញ្ចប់ - បទដ្ឋាននៃនិវតិយម្របសេវាអតិថិជននិងរបៀបបើកហាង នឹងបញ្ចប់នៅខែមករាឆ្នាំ២០១៥ - ផលិតផលមិត្តសំឡាញ់ (សៀវភៅធ្វើម្ហូបប្រឡូង) ទទួលបានប្រាក់ចំណូលបាន២២,៦៤៨ដុល្លារ និងប្រាក់ចំណេញ១២,៥៦៤ដុល្លារ។ ផលិតផលមិត្តសំឡាញ់៣០%បើធៀបនឹងឆ្នាំ២០១៣។
--	---

៤. ក្រុមងកទេសចំនួន៦ក្រុមកំពុងផ្តល់ការគាំទ្រដល់កម្មវិធីក្នុងឆ្នាំ ២០១៤

<p>៤.១ អ្នករាជការ</p>	<p>លទ្ធផលរំពឹងទុក:</p> <ul style="list-style-type: none"> - ១០០ករណី នឹងត្រូវបានបំពេញរបាយការណ៍ស្តីពីការរំលោភបំពានលើការការពារការរាជការ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ការវាយតម្លៃលើគោលការណ៍ការពារកុមារនៅក្នុងមណ្ឌលសំចត មជ្ឈមណ្ឌល អប់រំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់មណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំងអស់ - នឹងធ្វើការស្ទង់មតិប្រចាំត្រីមាសជាមួយកុមារ/យុវវ័យស្នាក់នៅផ្ទះបែតង មណ្ឌលស្នាក់នៅបណ្តោះអាសន្ន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ (ភោជនីយដ្ឋាន) <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិក ១០០%នឹងទទួលបានការបណ្តុះបណ្តាល និងរំលឹកឡើងវិញលើគោលការណ៍ការពារសិទ្ធិកុមារ - នឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងកុមាររៀងរាល់ ៦ខែ 	<p>លទ្ធផលសម្រេចបាន:</p> <ul style="list-style-type: none"> - របាយការណ៍នៃការរំលោភបំពានសរុបចំនួន ១០៤នាក់ (ស្រី ៣១នាក់) ករណី ត្រូវបានបំពេញហើយ ករណីទាំងអស់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា។ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ក្នុងឆ្នាំនេះ បានធ្វើការស្ទង់មតិប្រចាំត្រីមាស ចំនួន៤ដងជាមួយ កុមារ/យុវវ័យចំនួន៨៧នាក់ (ស្រី២៣នាក់) ស្នាក់នៅមណ្ឌលស្នាក់នៅបណ្តោះអាសន្នទាំង៣ ស្តីពីសេវាមិត្តសំឡាញ់ តម្រូវការ និងបញ្ហាប្រឈម ហើយលទ្ធផលនៃការស្ទង់មតិបានធ្វើនិងវាយតម្លៃជូនប្រធានគម្រោងដែលពាក់ព័ន្ធដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាព និងយកទៅអនុវត្តដោយផ្អែកទៅលើអនុសាសន៍ ។ <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បានចុះមូលដ្ឋានចំនួន២៧៧ដង នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលអប់រំ មណ្ឌលសំចត នៅតាមថ្នល់ និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ដើម្បីពង្រឹងដំណើរការនៃការអនុវត្តន៍គោលការណ៍ការពារកុមារនិងធានាសុវត្ថិភាពដល់កុមារ។ - បុគ្គលិកចំនួន២០៩នាក់ (ស្រី៩៤) បានទទួលការបណ្តុះបណ្តាលលើគោលការណ៍ការពារកុមារនៅមិត្តសំឡាញ់
------------------------------	---	---



	<p>ក្នុងមួយឆ្នាំ</p> <p>ឧបករណ៍</p> <ul style="list-style-type: none"> - នឹងធ្វើបច្ចុប្បន្នភាព និងអនុវត្តគោលការណ៍ ការពារកុមារ - គោលការណ៍ ការពារកុមារនឹងដាក់បង្ហាញនៅគ្រប់មណ្ឌលទាំងអស់ - បង្កើតសៀវភៅណែនាំស្តីពីការចូលរួមរបស់កុមារ(នៅក្នុងមណ្ឌលគ្រួសារ សហគមន៍ និងសង្គម) ហើយការណែនាំសម្រាប់បោះឆ្នោតជ្រើសរើសតំណាងកុមារ - ធានាថាឧបករណ៍ទាំងអស់មាននៅក្នុងមណ្ឌលនីមួយៗ 	<ul style="list-style-type: none"> - ឆ្នាំនេះ បានបោះឆ្នោតតំណាងកុមារចំនួន២ដង៖ <ul style="list-style-type: none"> - កុមារយុវវ័យចំនួន១៨១នាក់ (ស្រី៤៥នាក់) បានចូលរួមបោះឆ្នោតតំណាងកុមារ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤ ហើយជាលទ្ធផល៥នាក់ (ស្រី៤នាក់) បានជាប់ជាតំណាងកុមារ - កុមារយុវវ័យចំនួន១៤២នាក់ (ស្រី៥៩នាក់) បានចូលរួមបោះឆ្នោតតំណាងកុមារ នាថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ ២០១៤ ហើយជាលទ្ធផល៥នាក់ (ស្រី៤នាក់) បានជាប់ជាតំណាងកុមារ <p>ឧបករណ៍</p> <ul style="list-style-type: none"> - គោលការណ៍ ការពារកុមារបទបញ្ជាផ្ទៃក្នុងសម្ភារៈ និងប្រពន្ធិរាយការណ៍ បានបិទនៅលើជញ្ជាំងនៅគ្រប់មណ្ឌលទាំងអស់របស់អង្គការមិត្តសំឡាញ់។ - ការណែនាំនៃការចូលរួមរបស់កុមារត្រូវបានប្រៀបធៀប និងត្រួតពិនិត្យដោយទីប្រឹក្សា ច្នៃកទេស។
<p>៤.២</p> <p>អ្នកឯកទេសវេជ្ជសាស្ត្រ:</p>	<p>លទ្ធផលរំពឹងទុក:</p> <ul style="list-style-type: none"> - សេវាព្យាបាល និងសង្គ្រោះបឋមចំនួន១០០,០០០ដង នឹងផ្តល់ជូនកុមារយុវវ័យ ក្នុងនោះមានសេវាសម្រាប់ អ្នកប្រើប្រាស់គ្រឿងញៀនអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ចំនួន៣០,០០០សេវា - សេវាចំនួន៨០០នៃការបញ្ជូនកុមារយុវវ័យ ទៅមន្ទីរពេទ្យ - កុមារយុវវ័យជួរកម្រោចអេដស៍ និងជម្ងឺអេដស៍ចំនួន១០ នាក់នឹងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ - អាណាព្យាបាលដែលជួរកម្រោចអេដស៍ និងជម្ងឺអេដស៍ចំនួន៣០នាក់នឹងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ - កុមារយុវវ័យចំនួន៣០០ដងនឹងទទួលបានការព្យាបាលជំងឺកាមរោគ - អាណាព្យាបាលចំនួន៤០០ដងនឹងទទួលបានការព្យាបាលជំងឺកាមរោគ 	<p>លទ្ធផលសម្រេចបាន:</p> <ul style="list-style-type: none"> - សេវាព្យាបាលនិងសង្គ្រោះបឋមចំនួន ១២០,៥៦២ដង(ស្រី៤៨,៣០៨) បានផ្តល់ជូនកុមារយុវវ័យក្នុងនោះមានសេវាសម្រាប់អ្នកប្រើប្រាស់គ្រឿងញៀនអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ចំនួន៣៥,១៣៥ដង (ស្រី៩,០២៩) - ផ្តល់សេវាបញ្ជូនទៅមន្ទីរពេទ្យចំនួន៦៨០ដង(ស្រី២៨២ដង)ដល់កុមារយុវវ័យក្នុងឆ្នាំនេះ - កុមារយុវវ័យជួរកម្រោចអេដស៍ និងជម្ងឺអេដស៍ ចំនួន១៤នាក់(ស្រី០៩នាក់) បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងឆ្នាំនេះ - អាណាព្យាបាលជួរកម្រោចអេដស៍និងជម្ងឺអេដស៍ ចំនួន៤០នាក់(ស្រី២៣នាក់) បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងឆ្នាំនេះ - ផ្តល់ការព្យាបាលជំងឺកាមរោគដល់យុវវ័យចំនួន៣៨៧ដង(ស្រី១៣៧ដង)និងអាណាព្យាបាលចំនួន៥៥០ដង(ស្រី៣៦៧ដង) ក្នុងឆ្នាំនេះ



- កុមារយុវវ័យចំនួន ៣៥០នាក់ នឹងបញ្ជូនទៅធ្វើតេស្តឈាម រកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់
- កុមារយុវវ័យចំនួន ៣០០នាក់ ដែលឆ្លង និងឯងផលប៉ះពាល់មេរោគអេដស៍/ជម្ងឺអេដស៍ នឹងទទួលបានសេវាពីអង្គការមិត្តសំឡាញ់
- កុមារយុវវ័យចំនួន ៥០នាក់ នឹងទទួលបានថ្នាំពន្យារ (ARV) និងការព្យាបាលជម្ងឺឱកាសនិយម (O)
- អាណាព្យាបាលចំនួន ១៨០នាក់ ដែលទទួលឯងផលប៉ះពាល់ដោយមេរោគអេដស៍/ជម្ងឺអេដស៍ នឹងទទួលបានការគាំទ្រសង្គម និងទទួលបានថ្នាំព្យាបាលជីវិត (ARV) និងព្យាបាលជំងឺឱកាសនិយម (O) តាមរយៈមិត្តសំឡាញ់

ការតាមដានវាយតម្លៃ និងស្រាវជ្រាវ

- ការវាយតម្លៃលើការថែរក្សាសុខភាពនៅក្នុងគម្រោងទាំងអស់

ការគាំទ្របច្ចេកទេស

- បុគ្គលិកវេជ្ជសាស្ត្រទាំងអស់ នឹងទទួលបានការបណ្តុះបណ្តាលយ៉ាងទៀងទាត់
- បុគ្គលិកចំនួន ៥០នាក់ នឹងទទួលបានការបណ្តុះបណ្តាល ស្តីពីថែទាំ

- កុមារយុវវ័យចំនួន ៣៩៩នាក់ (ស្រី ១៣៧នាក់) បានបញ្ជូនទៅធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់ រួមបញ្ចូលយុវវ័យចំនួន ១១១នាក់ (ស្រី ០៤៩នាក់) ដែលផ្ទុកមេរោគអេដស៍ ឆ្នាំនេះ។
- កុមារយុវវ័យចំនួន ២៩៥នាក់ (ស្រី ១៣៩នាក់) ដែលឆ្លង និងឯងផលប៉ះពាល់មេរោគអេដស៍/ជម្ងឺអេដស៍ បានទទួលបានសេវាសង្គមពីអង្គការមិត្តសំឡាញ់ ក្នុងឆ្នាំនេះ
- កុមារយុវវ័យចំនួន ៤៨៨នាក់ (ស្រី ២៥៩នាក់) បានទទួលថ្នាំពន្យារ (ARV) និងការព្យាបាលជម្ងឺឱកាសនិយម (O)
- អាណាព្យាបាលចំនួន ១៤៩នាក់ (ស្រី ១០១នាក់) រួមបញ្ចូលថ្មី ០៥នាក់ (ស្រី ០៥នាក់) ដែលទទួលឯងផលប៉ះពាល់ដោយមេរោគអេដស៍/ជម្ងឺអេដស៍ បានទទួលបានការគាំទ្រសង្គម និងទទួលបានថ្នាំព្យាបាលជីវិត (ARV) និងព្យាបាលជំងឺឱកាសនិយម (O) តាមរយៈមិត្តសំឡាញ់ ក្នុងឆ្នាំនេះ

ការតាមដានវាយតម្លៃ និងស្រាវជ្រាវ

- តាមរយៈការចុះមូលដ្ឋានយ៉ាងទៀងទាត់ពីឯកទេសវេជ្ជសាស្ត្រគ្រប់គ្លីនិកទាំងអស់ មានអនាម័យល្អបន្ទប់ស្អាតទម្រង់អង្កេតរបស់កុមារត្រូវបានបំពេញនិងកន្លែងទុកថ្នាំត្រូវបានរៀបចំទុកដាក់យ៉ាងរៀបរយ
- បានត្រួតពិនិត្យសុខភាពកុមារយុវវ័យចំនួន ៤៣០នាក់ (ស្រី ១០៩នាក់) មុនពេលចូលរៀននៅអង្គការមិត្តសំឡាញ់ និងពេលបញ្ជូនទៅគ្រួសារប្រកបមុខងារ។
- កុមារយុវវ័យ និងអាណាព្យាបាលចំនួន ១៩៦នាក់ (ស្រី ៥៦នាក់) បានទទួលការព្យាបាលមាត់ធ្មេញនៅមិត្តសំឡាញ់

ការគាំទ្របច្ចេកទេស

- មានករណីចំនួន ២១ បានទទួលការគាំទ្រលើការព្យាបាល គាំទ្រផ្លូវចិត្ត និងដោះស្រាយបញ្ហា ដោយអ្នកគ្រប់គ្រងករណី ប្រធានក្រុមតំបន់នីមួយៗ និងឯកទេសវេជ្ជសាស្ត្រ ។
- បានចុះមូលដ្ឋានចំនួន ១០២ដង នោះមានព័ត៌មាននៃក្រុមតាមថ្នល់មណ្ឌលស្នាក់នៅ បណ្តោះអាសន្ន ផ្ទះបែក និងមណ្ឌលសំចតចល់ត ដើម្បីជួយអ្នកគ្រប់គ្រងករណី និងប្រធានតំបន់ក្នុងការគាំទ្រផ្នែក



សុខភាពមាត់ធ្មេញនិងសង្គ្រោះរបប

- ពង្រឹងកិច្ចសហការរវាងបុគ្គលិកពេទ្យនិងអ្នកគ្រប់គ្រងករណី
- ពិនិត្យឡើងវិញ តាមដាននិងការបញ្ជាទិញសម្ភារៈពេទ្យទៅតាមតម្រូវការរបស់ក្រុមការងារ

ឧបករណ៍

- សៀវភៅណែនាំនឹងត្រូវបានបង្កើតអនុវត្តនិងធ្វើបច្ចុប្បន្នភាពទៀងទាត់

សុខភាពដល់កុមារ/យុវវ័យនិងគ្រួសារតាមតំបន់គោលដៅ។

- បុគ្គលិកចំនួន៤៧នាក់(ស្រី១១)បានទទួលបញ្ចប់វ៉ាក់សាំងថ្លើមប្រភេទបេក្នុងឆ្នាំនេះ
- បុគ្គលិកចំនួន៥៧នាក់(ស្រី២៦)បានធ្វើតេស្តឈាម និង៣១នាក់(ស្រី០៤នាក់)បានទទួលចាក់វ៉ាក់សាំងថ្លើមប្រភេទបេលីកទី១នាខែធ្នូ ឆ្នាំ ២០១៤
- កុមារ/យុវវ័យចំនួន៩៩នាក់(ស្រី៧៤នាក់) បានទទួលវីតាមីន អេ, ការចាក់ថ្នាំបង្ការជម្ងឺតេតាណូស និង Desparacitose ពីកម្មវិធី ចាក់ថ្នាំបង្ការថ្នាក់ ជាតិ ។

ឧបករណ៍

- បានបញ្ចប់លើការពង្រឹងសៀវភៅ និងថតរូបស្តីពីសុខភាព អាហារូបត្ថម្ភ និងអនាម័យរបស់អង្គការហ្វ្រេនឌ៊ីសដើម្បីណែនាំនិងអង្គការស៊ីប៉ា។
- បានពង្រឹងសៀវភៅស្តីពីអប់រំផ្លូវភេទរបស់អង្គការហ្វ្រេនឌ៊ីសដើម្បីណែនាំនិងអង្គការស៊ីប៉ា។

ដៃគូ

- បន្តការសហការជាមួយវេជ្ជបណ្ឌិត នៅមជ្ឈមណ្ឌលស្ថានីតិសម្បទាគៀនឃ្លាំង មន្ទីរពេទ្យកាល់ម៉ែ គុន្ទាបុប្ផា មិត្តភាពខ្មែរស្បៀង បង្អែកក្រុង និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍សើស្បែក និងកាមរោគនិងមន្ទីរពេទ្យជ័យជំនះដើម្បីគាំទ្រនិងព្យាបាលដល់កុមារ/យុវវ័យ។
- បានចូលរួមកិច្ចប្រជុំប្រចាំខែជាមួយអង្គការម៉េឌីឌីន និងសមាជិកអង្គការដៃគូ ដើម្បីចែកចាយព័ត៌មានសុខភាពនិងការកង្វះខាតថវិកា។
- កុមារនៅមជ្ឈមណ្ឌលអប់រំនៃអង្គការមិត្តសំឡាញ់ចំនួន ៣២៨នាក់(ស្រី ១២១នាក់) បានគាំទ្រលើការព្យាបាលនិងថែទាំសុខភាពមាត់ធ្មេញពីអង្គការone2oneនៅមន្ទីរព្រះកិត្តិមាលា។

ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:

- ក្នុងត្រីមាសនេះ មន្ទីរពេទ្យមិត្តភាពខ្មែរស្បៀងនៅបន្តបញ្ជុះតម្លៃ ២០% និងមន្ទីរពេទ្យបង្អែក

		<p>ក្រុងចំនួន១០% សម្រាប់ការព្យាបាលអតិថិជនរបស់អង្គមិត្តសំឡាញ់ ដោយឡែកកិច្ចព្រមព្រៀងជាមួយមិត្តសំឡាញ់និងមន្ទីរពេទ្យបង្អែកជ័យជំនះតាខ្មៅកំពុងតែដំណើរការ។</p>
<p>៤.៣អ្នកឯកទេសគ្រប់គ្រងករណី</p>	<p>លទ្ធផលរំពឹងទុក:</p> <p>ករណីសកម្ម:</p> <ul style="list-style-type: none"> - ៥,០០០ករណីបុគ្គល - ៥៥០ករណីគ្រួសារ - ២១ករណីសហគមន៍ <p>ករណីថ្មី:</p> <ul style="list-style-type: none"> - ៧០០ករណីបុគ្គល - ១២០ករណីគ្រួសារ - ៤ករណីសហគមន៍ <p>ករណីបិទ:</p> <ul style="list-style-type: none"> - ៣០០ករណីបុគ្គល - ៥០ករណីគ្រួសារ - ២ករណីសហគមន៍ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ប្រព័ន្ធនៃការតាមដាន និងប្រមូលទិន្នន័យគឺស្របទៅនឹងសូចនាករលក្ខណៈស្តង់ដារនៃកម្មវិធីប្រៀបធៀបនិងណែនាំសម្រាប់ការគ្រប់គ្រងករណី - ការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងករណី នឹងធ្វើឡើងរយៈពេល១១ដងក្នុង 	<p>លទ្ធផលសម្រេចបាន:</p> <p>ករណីសកម្ម:</p> <ul style="list-style-type: none"> - ១,០៤៥ករណីបុគ្គល - ២៣៤ករណីគ្រួសារ - ២៧ករណីសហគមន៍ <p>ករណីថ្មី:</p> <ul style="list-style-type: none"> - ៥៣៨ករណីបុគ្គល - ១៣៣ករណីគ្រួសារ - ៥ករណីសហគមន៍ <p>ករណីបិទ:</p> <ul style="list-style-type: none"> - ១,៨១៨ករណីបុគ្គល - ២៦៩ករណីគ្រួសារ - ០១ករណីសហគមន៍ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - បានចុះមូលដ្ឋានចំនួន២៥០ដង ក្នុងតំបន់ទាំង៤នៃក្រុមតាមចូល សហគមន៍មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលអប់រំ និងមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ដើម្បីពង្រឹងការងារគ្រប់គ្រងករណីដោះស្រាយករណី និងវាយតម្លៃបិទករណី ។ - ប្រព័ន្ធប្រមូលទិន្នន័យគ្រប់គ្រងករណីត្រូវបានផ្អាកដោយប្រៀបធៀបនិងនីតិវិធីណែនាំសម្រាប់ការគ្រប់គ្រងករណី។



<p>១ឆ្នាំ</p> <ul style="list-style-type: none"> - គាំទ្រនិងចាប់ផ្តើមប្រព័ន្ធទិន្នន័យគ្រប់គ្រងករណី <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន៨០នាក់នឹងទទួលបានការបណ្តុះបណ្តាល ស្តីពីប្រព័ន្ធគ្រប់គ្រងករណី និងចិត្តសាស្ត្រសង្គម - បុគ្គលិកចំនួន៥០នាក់កំពុងធ្វើជាអ្នកគ្រប់គ្រងករណី - កិច្ចប្រជុំគ្រប់គ្រងករណី នឹងរៀបចំ និងធ្វើឡើងរៀងរាល់សប្តាហ៍ជាមួយអ្នកគ្រប់គ្រងករណីនៅតាមតំបន់នីមួយៗ និងប្រជុំប្រចាំខែជាមួយប្រធានក្រុមទាំងអស់ នៅមិត្តសំឡាញ់ <p>ឧបករណ៍</p> <ul style="list-style-type: none"> - ធ្វើឲ្យប្រសើរឡើងនិងមានការផ្លាស់ប្តូរវេជ្ជកខ្លះនៃការប្រជុំគ្រប់គ្រងករណី <p>ដៃគូ</p>	<p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន៦៩នាក់(ស្រី ៣៤នាក់)បានទទួលវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅណែនាំគ្រប់គ្រងករណី - បុគ្គលិកចំនួន៥០នាក់កំពុងធ្វើជាអ្នកគ្រប់គ្រងករណី - បុគ្គលិកចំនួន១៧នាក់(ស្រី ៣៤នាក់)បានទទួលវគ្គរំលឹកស្តីពីសៀវភៅណែនាំគ្រប់គ្រងករណី - បុគ្គលិកចំនួន១១៤នាក់(ស្រី ៤៩នាក់) បានទទួលវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅណែនាំផ្ទៃករណីទម្រង់បន្ថែម, ចិត្តសាស្ត្រសង្គម និងការប្រឹក្សាយោបល់ - បុគ្គលិកចំនួន៥០នាក់កំពុងធ្វើជាអ្នកគ្រប់គ្រងករណី - បុគ្គលិកថ្មីចំនួន ១១៤នាក់(ស្រី ៤៩នាក់) បានទទួលវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ផ្ទៃករណីទម្រង់បន្ថែម, ការគ្រប់គ្រងករណី, ចិត្តសាស្ត្រសង្គម។ - កិច្ចប្រជុំគ្រប់គ្រងករណីចំនួន ១០៧ដង បារៀបចំនិងធ្វើឡើងរៀងរាល់សប្តាហ៍ ជាមួយអ្នកគ្រប់គ្រងករណីនៅតាមតំបន់នីមួយៗ និងប្រជុំប្រចាំខែជាមួយប្រធានក្រុមទាំងអស់ នៅមិត្តសំឡាញ់ដើម្បីដោះស្រាយករណីរបស់កុមារយុវវ័យ។ <p>ឧបករណ៍</p> <ul style="list-style-type: none"> - មានការផ្លាស់ប្តូរ ការប្រជុំ គ្រប់គ្រងករណី ដែលឥឡូវនេះ ប្រធានក្រុមត្រូវបានរៀបចំប្រារព្ធឡើងជារៀងរាល់ពីរ ពេលមួយ ខែ ជំនួស ជារៀងរាល់ខែ។ កិច្ចប្រជុំ ការគ្រប់គ្រង ករណី តំបន់បន្ត ប្រជុំនៅនឹងកន្លែងជារៀងរាល់ សប្តាហ៍ ។ <p>ដៃគូ</p> <ul style="list-style-type: none"> - បុគ្គលិកហត្ថឡាញ់និងកល្យាណមិត្តចោមចៅ ចំនួន ០៣នាក់(ស្រី ០២នាក់) បានទទួលវគ្គរំលឹកស្តីពីចិត្តសាស្ត្រសង្គម - បានធ្វើបច្ចុប្បន្នភាពលើសៀវភៅណែនាំសេវាដោយប្រៀបធៀបនឹងលោកសិណាលហើយបានចែកទៅ
---	--



	<ul style="list-style-type: none"> - បង្កើត ប្រើប្រាស់ និងធ្វើបច្ចុប្បន្នភាពបញ្ជីសេវាកម្ម ជារៀងរាល់ឆ្នាំ និងចែករំលែកដល់ក្រុមទាំងអស់ - បុគ្គលិកអង្គការដេតូ ចំនួន ២០ នាក់ នឹងត្រូវបានស្វែងរក និងទទួលការបណ្តុះបណ្តាល - ទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព 	<p>ដល់ក្រុមមិត្តសំឡាញ់</p> <ul style="list-style-type: none"> - បានបណ្តុះបណ្តាលបុគ្គលិកអង្គការកុមារីកាយ, ប្រៀបធៀបនឹង ណេសិនណាល, ភូមិកិត្តសព្វកុមារកម្ពុជា, កុមារដ្ឋានម្តប់, គាំពារកុមារដែលងាយរងគ្រោះ និងជំហានអនាគត ចំនួន ៦៣ នាក់ (ស៊ី ៣៤ នាក់) ស្តីពីការគ្រប់គ្រងករណី ។ - បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គការកុមារដងទន្លេដើម្បីបញ្ជូនយុវវ័យមកសិក្សានៅមិត្តសំឡាញ់ ។
<p>៤.៤ អ្នកឯកទេសគ្រឿងញៀន</p>	<p>លទ្ធផលរំពឹងទុក:</p> <ul style="list-style-type: none"> - ម្ចាស់ស៊ីរ៉ាម៉ា ចំនួន ២០០,០០០ នឹងចែកចាយដល់យុវវ័យ - សេវាលើការកាត់បន្ថយភាពមានគ្រោះថ្នាក់ដោយគ្រឿងញៀនចំនួន ១២០,០០០ - កុមារយុវវ័យ ១៥០ នាក់ នឹងទទួលបានសេវាបណ្តុះបណ្តាលគ្រឿងញៀននិងស្តារនីតិសម្បទា <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ការវាយតម្លៃលើសកម្មភាពដែលទាក់ទងជាមួយគ្រឿងញៀន (បំណិនជីវិតការកាត់បន្ថយគ្រោះថ្នាក់នៃថ្នាំញៀនការបណ្តុះបណ្តាលគ្រឿងញៀន) - ធ្វើការស្ទង់មតិគ្រឿងញៀនប្រចាំឆ្នាំជាមួយអ្នកប្រើប្រាស់គ្រឿង 	<p>លទ្ធផលសម្រេចបាន:</p> <ul style="list-style-type: none"> - ម្ចាស់ស៊ីរ៉ាម៉ា ចំនួន ២៥៣,២២១ បានចែកចាយដល់យុវវ័យក្នុងឆ្នាំនេះ - សេវាលើការកាត់បន្ថយភាពមានគ្រោះថ្នាក់ដោយគ្រឿងញៀនចំនួន ៣០១,៥១៣ ដងក្នុងឆ្នាំនេះ - កុមារយុវវ័យ ១២៤ នាក់ (ស៊ី ៧ នាក់) បានទទួលសេវាបណ្តុះបណ្តាលគ្រឿងញៀននិងស្តារនីតិសម្បទាក្នុងឆ្នាំនេះ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - បានចុះមូលដ្ឋានចំនួន ៣១៦ ដង ក្នុង៤៩ បន្ទប់មណ្ឌលសំចៃចល័ត សហគមន៍ មណ្ឌលស្នាក់នៅបណ្តោះអាសន្ន មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអប់រំដើម្បីផ្តល់ការគាំទ្រផ្នែកច្នៃកម្ម - បានធ្វើការប៉ាន់ប្រមាណប្រចាំខែលើកម្មវិធីម្ចាស់ស៊ីរ៉ាម៉ា ជាមួយអ្នកចាក់គ្រឿងញៀនចំនួន ៤០ នាក់នៅតំបន់ទាំងអស់នៃក្រុមតាមផ្ទះដោយមានកិច្ចសហការពីអង្គការប្រៀបធៀបនឹង ណេសិនណាល <p>លទ្ធផលនៃការវាយតម្លៃ នេះត្រូវបានចងក្រងដោយប្រៀបធៀបនឹង ណេសិនណាល និង បានបញ្ជូនទៅ HAAPP ក្នុងអំឡុងពេលរបាយការណ៍ ៦ ខែ។</p> <ul style="list-style-type: none"> - បន្តដំណើរការប្រមូលលេខកូដសំគាល់អត្តសញ្ញាណជាមួយអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់



<p>ញៀននៅរាជធានីភ្នំពេញរៀងរាល់ឆ្នាំ</p> <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិក៣០នាក់នឹងទទួលបានការបណ្តុះបណ្តាលលើ ចំណេះដឹងគ្រឿងញៀនជាមូលដ្ឋាន <p>ឧបករណ៍</p> <ul style="list-style-type: none"> - សម្ភារអប់រំទៅលើគ្រឿងញៀន និងត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ - សៀវភៅណែនាំនឹងចាប់ផ្តើមអនុវត្តនិងធ្វើបច្ចុប្បន្នភាពយ៉ាងទៀងទាត់ <p>ដៃគូ</p> <ul style="list-style-type: none"> - ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពបញ្ជីសេវាកម្មជារៀងរាល់ឆ្នាំ និងចែករំលែកជាមួយក្រុមទាំងអស់ - បុគ្គលិកអង្គការដៃគូ២០នាក់នឹងត្រូវបានស្វែងរកនិងទទួលបានការបណ្តុះបណ្តាល - ទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព 	<p>ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងសុខាភិបាលដែលចាប់ផ្តើមប្រើកាលពីខែកក្កដាឆ្នាំ២០១៤</p> <p>ការគាំទ្របច្ចេកទេស</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន៧៨នាក់(ស្រី២៧នាក់)បានទទួលវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឿងញៀន ការបង្ការលាប គ្រឿងញៀនឡើងវិញនិងការធ្វើតេស្ត ឈាមកមេរោគអេដស៍ <p>ឧបករណ៍</p> <ul style="list-style-type: none"> - លេខកូដសំគាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់គ្រឿងដោយចាក់ បានដាក់បញ្ចូលក្នុងប្រព័ន្ធប្រមូលទិន្នន័យ <p>ដៃគូ</p> <ul style="list-style-type: none"> - បានចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់ ជាមួយក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច , NACD, សាលារាជធានីភ្នំពេញ, ប៉ូលីសសាលារាជធានីភ្នំពេញ, ស្តីពីការព្យាបាលគ្រឿងញៀន ការស្តារនីតិសម្បទា, ការកាត់បន្ថយថ្នាក់ និងការរៀបចំ ប្រព័ន្ធប្រមូល ទិន្នន័យសម្រាប់ ផែនការយុទ្ធសាស្ត្រឆ្នាំ២០១៧
<p>មណ្ឌលបន្ទាបគ្រឿងញៀន(ផ្ទះបែក) ៖ នឹងទទួល អ្នកជម្ងឺចំនួន ១៥០ នាក់ ក្នុងមួយឆ្នាំ</p> <ul style="list-style-type: none"> - នឹងផ្តល់សេវាចំនួន៩០,០០០ដល់ក្រុមគោលដៅ - កុមារយុវវ័យចំនួន១៥០នាក់នឹងទទួលបានការព្យាបាលបន្ទាបគ្រឿងញៀន - កុមារយុវវ័យ ១២០នាក់ នឹងបញ្ជូនទៅមជ្ឈមណ្ឌលអប់រំ និងមជ្ឈ 	<p>មណ្ឌលបន្ទាបគ្រឿងញៀន(ផ្ទះបែក) ៖ បានទទួលអ្នកជម្ងឺចំនួន១២៦នាក់(ស្រី ០៧នាក់)ចាប់ពីថ្ងៃទី០១ ខែមករាឆ្នាំ២០១៤</p> <ul style="list-style-type: none"> - បានផ្តល់សេវាចំនួន៩៣,៥៤៨ដល់(ស្រី៦២៦ដល់)ដល់ក្រុមគោលដៅក្នុងឆ្នាំនេះ - កុមារយុវវ័យចំនួន១២៤នាក់(ស្រី០៧នាក់)បានទទួលការព្យាបាលបន្ទាបគ្រឿងញៀន - អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៧៥នាក់(ស្រី០៥នាក់) បានបញ្ជូនការព្យាបាលនៅស្ថានីតិសម្បទាដោយជោគជ័យក្នុងនោះមាន ៥៨នាក់(ស្រី ០២នាក់)បានបញ្ជូនមកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ



	<p>មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ</p>	<p>ហើយមានយុវវ័យចំនួន១០នាក់(ស្រី០២នាក់) បានសមាហរណកម្មទៅគ្រូសាធារណៈពួកគេ និង០៧នាក់(ស្រី០១នាក់)សមាហរណកម្មទៅភាពញញឹមនៃកុមារក្នុងឆ្នាំនេះ</p> <ul style="list-style-type: none"> - អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣៧នាក់(ស្រី០១នាក់)បានបោះបង់ក្នុងឆ្នាំនេះ - នៅចុងត្រីមាសនេះមានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់(ស្រី០១នាក់)បន្តស្នាក់នៅផ្ទះបែតង
<p>៤.៥ អ្នកឯកទេសបំណិនជីវិត</p>	<p>លទ្ធផលរំលឹកទុកៈ</p> <ul style="list-style-type: none"> - សេវាអប់រំបំណិនជីវិតចំនួន៧៥,០០០នឹងផ្តល់ដល់កុមារយុវវ័យ - សេវាអប់រំបំណិនជីវិតចំនួន២០៥,០០០នឹងផ្តល់ដល់អាណាព្យាបាល - ស្រោមអនាម័យចំនួន៣៥០,០០០នឹងចែកជូនយុវវ័យ និងអាណាព្យាបាល - សេវាអប់រំមេរោគអេដស៍/អ៊ីអេដស៍ចំនួន១២៥,០០០ - សេវាអប់រំសុខភាពបន្តពូជចំនួន១២៥,០០០ - សេវាអប់រំសិទ្ធិកុមារចំនួន៤៥,០០០ - អាណាព្យាបាលចំនួន៤០០នាក់នឹងបានចូលរួមក្នុងក្រុមគាំទ្រផ្លូវចិត្ត (ECS)គិតជាចំនួនសេវាស្មើ៦,០០០ក្នុង១ឆ្នាំ <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវៈ</p> <ul style="list-style-type: none"> - ការវាយតម្លៃលើសកម្មភាពបំណិនជីវិត <p>ការគាំទ្របច្ចេកទេសៈ</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន៥០នាក់នឹងទទួលបានការបណ្តុះបណ្តាលស្តីពីចំណេះដឹងបំណិនជីវិតនិងមេរោគអេដស៍/អ៊ីអេដស៍(ប្រឆាំងមេរោគអេដស៍) ការបង្ការការឆ្លងពីមាតាទៅទារកការធ្វើតេស្តឈាម 	<p>លទ្ធផលសម្រេចបានៈ</p> <ul style="list-style-type: none"> - សេវាអប់រំបំណិនជីវិតចំនួន៥៦៧,១០៤បានផ្តល់ដល់កុមារយុវវ័យក្នុងឆ្នាំនេះ - សេវាអប់រំបំណិនជីវិតចំនួន២៧៧,៩៥៣បានផ្តល់ដល់អាណាព្យាបាលក្នុងឆ្នាំនេះ - ស្រោមអនាម័យចំនួន៣០១,១៦៨បានចែកជូនយុវវ័យនិងអាណាព្យាបាលក្នុងឆ្នាំនេះ - សេវាអប់រំមេរោគអេដស៍/អ៊ីអេដស៍ចំនួន១៣៣,២៩៦ក្នុងឆ្នាំនេះ - សេវាអប់រំសុខភាពបន្តពូជចំនួន១២០,២៥០ក្នុងឆ្នាំនេះ - សេវាអប់រំសិទ្ធិកុមារចំនួន៤៥,៩០០ក្នុងឆ្នាំនេះ - អាណាព្យាបាលចំនួន៣៥៩នាក់(ស្រី២០៧នាក់) បានចូលរួមសកម្មភាពក្នុងក្រុមគាំទ្រផ្លូវចិត្ត (ECS)ចាប់ពីថ្ងៃទី០១មករាឆ្នាំ២០១៤គិតជាចំនួនសេវាស្មើ៤,៥៣២ដង(ស្រី២,៤៩៨) <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវៈ</p> <ul style="list-style-type: none"> - បានធ្វើតេស្ត មុន និងក្រោយ ការបង្រៀនស្តីពី មេរោគអេដស៍ ជំងឺអេដស៍ ដោយមាន / យុវវ័យ២៣១នាក់ម(ស្រី ១០១នាក់) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ, តាមផ្ទះ និងសហគមន៍ ។ - បានធ្វើការវាយតម្លៃដល់មិត្តអប់រំមិត្ត នឹងចែករំលែករំលែកលទ្ធផលបន្ទាប់ពីបញ្ចប់ការវិភាគ <p>ការគាំទ្របច្ចេកទេសៈ</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន៤៧នាក់(ស្រី២១នាក់)បានទទួលវគ្គរំលឹកស្តីពីរបៀបប្រើសេរីសមិត្តអប់រំមិត្ត,



	<p>រកមេរោគអេដស៍ដោយរក្សាការសង្ហាត់ ។ល។</p>	<p>សម្ភារ អប់រំ, សុខភាពបន្តពូជ, ជំងឺ កាមរោគនិងមេរោគអេដស៍/ជំងឺអេដស៍</p> <ul style="list-style-type: none"> - ក្រុមគាំទ្រផ្លូវចិត្តទាំង៤តំបន់ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយរួចចែករំលែកព័ត៌មាន និងបទពិសោធន៍ ថែមទាំងបានពិភាក្សារកប្រធានបទសម្រាប់កិច្ចប្រជុំលើកក្រោយ ជាលទ្ធផលអ្នកសម្របសម្រួលអាចសិក្សាពីគ្នាទៅវិញទៅមកដើម្បីធ្វើឲ្យប្រសើរឡើងលើការអនុវត្តន៍ និងអាចដោះស្រាយបញ្ហាដល់ក្រុមគោលដៅបានទាន់ពេលវេលា។ <p>ដៃគូ</p> <ul style="list-style-type: none"> - បុគ្គលិកអង្គការកុមារធីតាយ ប្រតិបត្តិការកុមារកម្ពុជា, ហ្វាតនីសិល្បៈ, ជំនួយផ្នែកច្បាប់នៃកម្ពុជា និងដំណាក់ទឹកចំនួន ៥៥នាក់ (ស្រី២៤នាក់) បានទទួលវគ្គបណ្តុះបណ្តាលស្តីពី ចំណាកស្រុកមានសុវត្ថិភាពរបៀបប្រើប្រាស់សម្ភារ អប់រំ - មន្ត្រីសសង្កាត់ ចំនួន១៨នាក់ (ស្រី១៣នាក់) បានទទួលការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ, ការការពារកុមារសុវត្ថិភាពកុមារគន្លឹះ៧ និងរបៀបប្រើសម្ភារ អប់រំ <p>ព្រឹត្តិការណ៍ និងកំណត់សម្គាល់ពិសេស:</p> <ul style="list-style-type: none"> - បានចូលរួម ក្នុងការជជែកស្តីពីលក្ខណៈពិសេសនិង អត្ថប្រយោជន៍នៃ សៀវភៅ បំណិនជីវិតជាមួយស៊ីប៉ា នៅឡូអេសហ្វ អ៊ុំម១០២នាថ្ងៃទី ១៥ខែធ្នូ ឆ្នាំ២០១៤
<p>៤.៦ អ្នកឯក ទេសសុវត្ថិភាព កុមារ</p>	<p>លទ្ធផលរំពឹងទុក:</p> <ul style="list-style-type: none"> - សមាជិកសុវត្ថិភាពកុមារថ្មី ចំនួន១២០នាក់នឹងទទួលការបណ្តុះបណ្តាលនិងវិញ្ញាប័ណ្ណបត្រក្នុងមួយឆ្នាំ - នឹងមានសមាជិកសុវត្ថិភាពកុមារសកម្មចំនួន៨០០នាក់ ក្នុងនោះមានបណ្តាញសុវត្ថិភាពកុមារសហគមន៍ នៅរាជធានីភ្នំពេញចុងឆ្នាំ២០១៤ - សេវាចំនួន ១,៥០០ដង ដែលនឹងធ្វើឡើងដោយសមាជិកសុវត្ថិភាពកុមារដើម្បីការពារកុមារ 	<p>លទ្ធផលសម្រេចបាន:</p> <ul style="list-style-type: none"> - សមាជិកបណ្តាញសុវត្ថិភាពកុមារថ្មីមានចំនួន១២០នាក់ ក្នុងនោះមានបណ្តាញសុវត្ថិភាពកុមារសហគមន៍ ថ្មីចំនួន២៧នាក់ក្នុងឆ្នាំនេះ - មានសមាជិកបណ្តាញសុវត្ថិភាពកុមារសកម្មចំនួន ៧៤៧នាក់ (ម៉ូតូ២១៤នាក់ ម៉ូតូរ៉ឺម៉ក៣៣៧នាក់ (ស្រី២នាក់) ភ្នាក់ងារ១៥នាក់ និងសុវត្ថិភាពកុមារសហគមន៍ ចំនួន១៩៦នាក់ ចាប់ពីថ្ងៃទី ០១ខែមករាឆ្នាំ២០១៤។ - ក្នុងត្រីមាសនេះសេវាចំនួន២,៣១៤ដង បានធ្វើឡើងដោយសមាជិកសុវត្ថិភាពដើម្បីការពារកុមារមាន: ការបញ្ជូនមកមជ្ឈមណ្ឌលអង្គការមិត្តសំឡាញ់ចែករំលែកព័ត៌មានពីគម្រោងសុវត្ថិភាពកុមារដល់



<p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ការវាយតម្លៃលើបណ្តាញសុវត្ថិភាពកុមារក្នុងរាជធានីភ្នំពេញ និងធ្វើឡើងជាប្រចាំ - បង្កើតនិងអនុវត្តលើឧបករណ៍នៃការតាមដាននិងធ្វើរបាយការណ៍សម្រាប់សមាជិកសុវត្ថិភាពកុមារ <p>ការគាំទ្របច្ចេកទេស:</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន ៨០នាក់នឹងទទួលបានវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងសមាជិកសុវត្ថិភាពកុមារ - ពិនិត្យមើលសម្ភារៈនៅក្នុងឃ្នាំង និងបញ្ជាទិញសម្ភារៈថ្មីៗ សម្រាប់សមាជិកបណ្តាញសុវត្ថិភាព <p>ឧបករណ៍</p> <ul style="list-style-type: none"> - សម្ភារៈអប់រំសុវត្ថិភាពកុមារនឹងត្រូវធ្វើការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ - សៀវភៅណែនាំស្តីពីសមាជិកសុវត្ថិភាពកុមារ នឹងត្រូវពិនិត្យឡើងវិញអនុវត្ត និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់ <p>ដៃគូ</p> <ul style="list-style-type: none"> - ប្រើប្រាស់ និងធ្វើបច្ចុប្បន្នភាពបញ្ជីសេវាកម្មជារៀងរាល់ឆ្នាំ និងចែករំលែកដល់ក្រុមទាំងអស់ - បុគ្គលិកអង្គការដៃគូ៤០នាក់នឹងត្រូវបានស្វែងរក និងទទួលបានការបណ្តុះបណ្តាល 	<p>អតិថិជន/ ភ្ញៀវទេសចរណ៍ ផ្តល់ព័ត៌មានអំពីសេវាមិត្តសំឡាញ់ ផ្តល់នាមប័ណ្ណហាតឡាញ់ សុវត្ថិភាពកុមារបញ្ជូនទៅមន្ទីរពេទ្យនិងទូរស័ព្ទហាតឡាញ់ប្រចាំលើស</p> <p>ការតាមដានវាយតម្លៃ និងស្រាវជ្រាវ</p> <ul style="list-style-type: none"> - ការវាយតម្លៃលើបណ្តាញសុវត្ថិភាពកុមារក្នុងឆ្នាំនេះ បានធ្វើឡើងជាមួយសមាជិកសុវត្ថិភាពកុមារចំនួន៥៣៤នាក់ ដោយបុគ្គលិកតាមផ្ទះក្នុងរាជធានីភ្នំពេញ។ - សមាជិកសុវត្ថិភាពកុមារចំនួន១៥៦នាក់ បានទទួលវគ្គរំលឹកស្តីពីសុវត្ថិភាពកុមារនៅតាមតំបន់ <p>ការគាំទ្របច្ចេកទេស:</p> <ul style="list-style-type: none"> - បុគ្គលិកចំនួន ៩១នាក់(ស្រី៤៥នាក់)បានទទួលវគ្គបណ្តុះបណ្តាលស្តីពីសៀវភៅណែនាំសុវត្ថិភាពកុមារ គន្លឹះព័ត៌មាន, ចំណាកស្រុកសុវត្ថិភាព និងសុវត្ថិភាពតាមផ្ទះ - បានចុះមូលដ្ឋានចំនួន១៧០ដង ដើម្បីជួបប្រជុំជាមួយបណ្តាញសុវត្ថិភាពកុមារ និងគាំទ្រដល់បុគ្គលិកនៅតាមផ្ទះ និងមណ្ឌលបណ្តុះបណ្តាល អាសន្នទាំង៣នៅក្នុងនេះ។ <p>ឧបករណ៍</p> <ul style="list-style-type: none"> - អាវសមាជិកសុវត្ថិភាពកុមារចំនួន៧៥៩, បណ្ណសំគាល់ចំនួន៥៦៤, សញ្ញាបត្រចំនួន៣២, សម្ភារៈអប់រំចំនួន១៤ប្រអប់, 17 display cards, អាវភ្លៀងចំនួន៤៥អាវ, កាតហាតឡាញ់ចំណាកស្រុកមានសុវត្ថិភាពចំនួន៦៣ប្រអប់, ស្លាកព័ត៌មានសម្រាប់ម៉ូតូរ៉ឺម៉កចំនួន២៤៣, និង និងសម្រាប់សហគមន៍ចំនួន៣បានចែកចាយដល់ក្រុមការងារតាមផ្ទះ។ <p>ដៃគូ</p> <ul style="list-style-type: none"> - សមាជិកសុវត្ថិភាពកុមារចំនួន២៦៦នាក់(ស្រី៦៨នាក់) បានចូលរួមប្រជុំប្រចាំឆ្នាំ នៅតំបន់អណ្តូង, ច្បារអំពៅ, និងមិត្តសំឡាញ់។ - បានចូលរួមកិច្ចប្រជុំស្តីពីសុវត្ថិភាពកុមារប្រចាំឆ្នាំ នៅ អ្នកល្បែងដែលរៀបចំដោយអង្គការតំណក់ទឹក
---	---

	- ទំនាក់ទំនងជាមួយរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព	នាខែធ្នូ ឆ្នាំ២០១៤
--	--	--------------------

បានឃើញ និងឯកភាព



ម៉ប់សូម៉ាយ៉ា
នាយិកាកម្មវិធី

ត្រួតពិនិត្យដោយ



អេង សៅរេង
ប្រធានតាមដាននិងវាយតម្លៃ

រៀបចំដោយ



ប៊ុន គនា
មន្ត្រីតាមដាន និងវាយតម្លៃ